



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ
Sihanoukville Autonomous Port



របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០




ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០១៨
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល) (បានរាយការណ៍ឡើងវិញ)
ទ្រព្យសកម្មសរុប		១.៣៧៥.៨៨០.៨១៤	១.៣៧២.២៦៦.២២១	១.៣២៨.១៩០.៤៨៨
បំណុលសរុប		៦៨៤.៣៩១.៩១៤	៦៨៩.៧៤១.៣៨១	៦៧៨.៦៨០.២៥៤
មូលធនសរុប		៦៩១.៤៨៨.៩០០	៦៨២.៥២៤.៨៤០	៦៤៩.៥១០.២៣៤
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៨ (ពាន់រៀល)
ចំណូលសរុប		៨០.៣៤៦.៩៣៥	៩១.៥៥៧.១០៥	៧០.៧៥៦.១១៤
ចំណេញមុនបង់ពន្ធ		១១.១១៧.៥៨៤	២៧.៦២៧.៥៩៧	២២.១៥៤.៧៤៤
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៦.៥៧៤.៥៥៧	២៤.២៨០.៦០២	២០.១៩៥.៥២៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៦.៥៧៤.៥៥៧	២៤.២៨០.៦០២	១៨.៥១៤.៧៧៤
អនុបាតហិរញ្ញវត្ថុ		៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០១៨
អនុបាតសាធារណ		២,៣៦%	៤,៥៨%	៤,០៣%
អនុបាត សន្ទនីយភាព	អនុបាតចរន្ត	២,៥៨	២,៧៣	៣,២៧
	អនុបាតចរន្តលឿន	២,៣០	២,៥១	៣,០៨
		ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩	ត្រីមាសទី៣ ឆ្នាំ២០១៨
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយ ឯកតាទ្រព្យសកម្ម	០,៤៨%	១,៧៧%	១,៥២%
	ផលចំណេញក្នុងមួយ ឯកតាមូលធន	០,៩៥%	៣,៥៦%	៣,០៧%
	គំលាតចំណេញដុល	២៦,២៩%	៣៣,៨៨%	២១,៣៤%
	គំលាតចំណេញភាព	៨,១៨%	២៦,៥២%	២៨,៥៤%
	ចំណេញក្នុងមួយឯក តាមូលបត្រកម្មសិទ្ធិ (រៀល)	៧៦,៦៥	២៨៣,០៨	២៣៥,៤៦
អនុបាតលទ្ធភាពសងការប្រាក់		៧,៣៩	១០,០៦	៥,៨៤

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសទី៣ ឆ្នាំ២០២០



ប្រភេទចំណូលត្រីមាសទី៣ ឆ្នាំ២០២០




តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥%
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩%
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦%
សរុប			៤៥០.៣០២.៨២៨	១០០%

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស


ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០%
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២%
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០%
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨%
សរុប		២១.៤៤២.៩៩២	១០០%

មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត



បំរែបំរួលថ្លៃភាគហ៊ុន និងទំហំរូបរាង

បំរែបំរួលថ្លៃភាគហ៊ុន និងទំហំរូបរាង



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមឈង់
ប្រធានអគ្គនាយក



ឯកឧត្តម ស៊ុយ ណុង
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តម ចាន់ ជន្មា
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម សុខ សុភ័ក្ត្រ
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន ប៊ុនឡុង
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនកងកម្ម



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ





សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក

“ជួសមុខឱ្យក្រុមប្រឹក្សាភិបាលរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមាន កិត្តិយស និងក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវរបាយការណ៍អាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់ កសស សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។”

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអាណាព្យាបាលទាំងពីរ កសស បាន បន្តការវិវឌ្ឍន៍យ៉ាងខ្លាំងក្លាដើម្បីបម្រើសកម្មភាពធុរកិច្ចរបស់ខ្លួន ជាលទ្ធផលនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នេះ កសស ទទួលបានប្រាក់ចំណូលសរុបចំនួន ៨០.៣៤៦.៩៣៥.០០០ រៀល និងទទួលបានប្រាក់ចំណេញ សុទ្ធត្រឹមត្រូវបង់ពន្ធក្នុងការិយបរិច្ឆេទចំនួន ៦.៥៧៤.៥៥៧.០០០ រៀល។ បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៩ ប្រាក់ចំណូលបានថយចុះចំនួន ១១.២១០.១៧០.០០០ រៀល គឺស្មើនឹង ១២,២៤% ចំណែកប្រាក់ ចំណេញសុទ្ធត្រឹមត្រូវបង់ពន្ធវិញ មានការថយចុះចំនួន ១៧.៧០៦.០៤៥.០០០ រៀល គឺស្មើនឹង ៧២,៩២% ។ លទ្ធផលនេះបណ្តាលមកពីបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស មានការថយចុះ ដោយរងការប៉ះពាល់ សេដ្ឋកិច្ចនៃការផ្ទុះឡើងនៃជម្ងឺរាតត្បាតសកល Covid-19 និងការខាតពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) មានការកើនឡើងធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ធ្វើអោយចំណេញសុទ្ធត្រឹមត្រូវបង់ពន្ធមានការថយចុះ ជា លទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិមានចំនួន ៧៦,៦៥ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ នេះ។ ដោយឡែក ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ១៦៤.៥១៤ TEUs ពោលគឺ ថយចំនួន ១៨.៧៣៨ TEUs ស្មើនឹង ១០,២៣% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។

កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែប្រសើរ និងសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ។ ចំណាត់ថែពហុបំណង របស់ កសស មានគោលដៅចូលរួមលើកកម្ពស់វិស័យ កសិកម្ម កសិ ឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងពិសេសដើម្បីគាំទ្រដល់ការនាំចេញផលិតផល កសិកម្មរបស់កម្ពុជា ដូចជា អង្ករ ចំណិតដំឡូងមីស្លូត និងទំនិញរាយ ដែលជាការឆ្លើយតបចំពោះយុទ្ធសាស្ត្រពង្រីកទីផ្សារនាំអង្ករ ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្តល់សេវាភស្តុភារដល់ការរុករកប្រេងក្នុងដែនសមុទ្រកម្ពុជា។ ក្រៅ ពីនេះ ចំណាត់ថែពហុបំណងក៏មានគោលដៅលើការនាំចូលធុនធំសំរាប់ប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិ

សនី និងស៊ីម៉ង់ត៍ផងដែរ។ **កសស** ក៏កំពុងអនុវត្តគម្រោងចំណតផែកុងតឺន័រថ្មី ដែលស្ថិតក្នុងដំណាក់កាលសិក្សាគំរូរូងលម្អិត ដែលចំណតផែកុងតឺន័រថ្មីនេះនឹងអាចអនុញ្ញាតអោយនាវាចំណុះផ្ទុកប្រមាណ ៦០.០០០ តោន ឬនាវាដឹកកុងតឺន័រចំណុះផ្ទុកប្រមាណ ៥.០០០ TEUs ជាប្រភេទ Post Panamax ចូលចតបាន ។

➤ **ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់ ក៏ដូចជាតម្រូវការសេវាកម្មរបស់អតិថិជន កសស មាននិស្សេងការងារចម្បងៗដូចខាងក្រោម៖**

- អនុវត្តបន្តការងារតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២០
- រក្សានូវឧត្តមភាពនៃភាពប្រកួតប្រជែងរបស់ខ្លួន ដោយធានានូវគុណភាពសេវាកម្ម តម្លៃប្រកួតប្រជែង ប្រសិទ្ធភាពការងារ និងការកសាងទំនុកចិត្តជូនអតិថិជន
- ពង្រឹងសមត្ថភាពបុគ្គលិកលើការគ្រប់គ្រង និងបច្ចេកទេស ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះកំណើនតម្រូវការសេវាកម្មរបស់កំពង់ផែ
- ជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ និងគ្រឿងចក្របន្ថែមទៀត ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង និងលើកកម្ពស់សមត្ថភាពលើកដាក់ទំនិញរបស់ខ្លួន
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទូសាស្ត្រជាមួយកំពង់ផែក្នុងប្រទេស និងក្នុងតំបន់
- ពង្រឹងអភិបាលកិច្ចគ្រប់គ្រងតាមរយៈការបង្កើតគណៈកម្មាធិការសំខាន់ៗ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម

➤ **ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក និងបានសម្រេចការងារដូចខាងក្រោម៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៩ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេចបាន និងស្នើអោយបន្តអនុវត្តទៅតាមស្មារតីសម័យប្រជុំក្រុមប្រឹក្សាភិបាលកន្លងមក ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍របស់ គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការ តែងតាំងនិងលាភការ ដែលបានលើកឡើង ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផល ការងារអាជីវកម្ម **កសស** ឆមាសទី១ ឆ្នាំ២០២០ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC (Financial performance review) និងស្នើសុំអោយ **កសស** បន្តសិក្សាទៅលើ Cost Structure ដើម្បីកាត់បន្ថយចំណាយមិនចាំបាច់សំដៅបង្កើនប្រាក់ចំណេញ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើគោលការណ៍រៀបចំប្លង់កម្មសិទ្ធិដីធ្លី របស់ **កសស** ។


• ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពអោយ **កសស** ធ្វើការចរចាជាមួយទីប្រឹក្សាគម្រោងប្លង់ JICA (JICA Consultant Team) ដើម្បីស្វែងរក Optimum Solution for Access Road to New Container Terminal (Phase 1) of Sihanoukville Port ។

- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើសេចក្តីផ្សេងៗរួមមាន៖
 - គំនូសរចនាសម្ព័ន្ធ និងអង្គការលេខ របស់ **កសស**
 - សមាសភាព គណៈកម្មាធិការទាំងបី នៃក្រុមប្រឹក្សាភិបាល **កសស** ។
 - ការកំណត់កាលបរិច្ឆេទប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី១០ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សេចក្តីថ្លែងអំណរគុណ


ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែគាំទ្រ និងទុកចិត្តដល់សកម្មភាពការងាររបស់ **កសស** រៀងរហូតមក ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិក និងកម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ។

ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ខេត្តព្រះសីហនុ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០
ប្រធានអគ្គនាយក

លូ-គីមឈន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	V
សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក	VI
ផ្នែកទី ១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ	0២
ក- អត្តសញ្ញាណកំពង់ផែស្វយ័តក្រុងព្រះសីហនុ	0៣
ខ- លក្ខណៈនៃធុរកិច្ច	0៣
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ	0៥
ផ្នែកទី ២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	0៦
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	0៧
ខ- រចនាសម្ព័ន្ធចំណូល	១១
ផ្នែកទី ៣ : របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ... ១២	
ផ្នែកទី ៤ : ការពិភាក្សា និងការវិភាគរបស់គណៈក្រុមប្រឹក្សា	៤២
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៤៣
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៥៣
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៥៣
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៥៤
ង- ផលប៉ះពាល់នៃអតិផរណា	៥៤
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	៥៥
ផ្នែកទី ៥ : ព័ត៌មានចាំបាច់ផ្សេងៗសម្រាប់ការការពិនិត្យយោគិន	៥៦
ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ	៥៨





ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្នុងព្រះសីហនុ



ក- អត្តសញ្ញាណកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង)៖ PORT AUTONOME DE SIHANOUKVILLE "PAS"

ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស)៖ SIHANOUKVILLE AUTONOMOUS PORT

លេខកូដស្តង់ដារ៖ KH1000060009

អាសយដ្ឋាន៖ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

លេខទូរស័ព្ទ៖ (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១

លេខទូរសារ៖ (៨៥៥) ៣៤ ៩៣ ៣ ៦៩៣

គេហទំព័រ៖ www.pas.gov.kh

អ៊ីម៉ែល៖ pasinfo@pas.gov.kh

លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ Co.៤៧៨៤ Et / ២០១៧ កាលបរិច្ឆេទ៖ ២១ កុម្ភៈ ២០១៧

លេខអាជ្ញាបណ្ណអាជីវកម្ម៖ ០១៥៩ ពណ.ចបព កាលបរិច្ឆេទ៖ ២២ កុម្ភៈ ២០១៧ ដែលចេញដោយក្រសួង
ពាណិជ្ជកម្ម

សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ៖ ០៥៨/១៧/គ.ម.ក/ស.ស.វ

កាលបរិច្ឆេទ៖ ០៩ ឧសភា ២០១៧

ឈ្មោះបុគ្គលតំណាងបុគ្គលបោះផ្សាយ៖ ឯកឧត្តម លូ គឹមឈន់

ខ- លក្ខណៈនៃធុរកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីប្រមាណ ១២៥ ហិកតា។ ដោយស្ថិតនៅតាមបណ្តោយឆ្នេរនៃព្រះរាជាណាចក្រកម្ពុជាក្នុងឈូងសមុទ្រថៃ **កសស** ទទួលបានភាពអនុគ្រោះពីធម្មជាតិ និងលក្ខខណ្ឌប្រតិបត្តិការយ៉ាងរលូនពេញមួយឆ្នាំ ដោយមានទឹកសមុទ្រស្ងប់ស្ងាត់ល្អ និងពុំមានព្យុះធំៗឡើយ ។

កសស ត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះ។ តាមផ្លូវគោក **កសស** ត្រូវបានតភ្ជាប់ដោយផ្លូវជាតិសំខាន់ៗពីរ គឺផ្លូវជាតិលេខ៤ ដែលមានប្រវែង ២២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៣ ដែលកាត់តាមទីរួមខេត្តកំពត ដែលមានប្រវែង ២៤៤ គីឡូម៉ែត្រ។ **កសស** ក៏ត្រូវបានតភ្ជាប់ដោយខ្សែរថភ្លើងភាគខាងត្បូង ពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ។ ចំណែកតាមផ្លូវអាកាស **កសស** ត្រូវបានតភ្ជាប់ទៅខេត្តសៀមរាប និងរាជធានីភ្នំពេញដោយអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ក្នុងនាមជាប្រតិបត្តិករដៃ **កសស** ត្រូវបំពេញអាជីវកម្ម និងសេវាកម្មដូចខាងក្រោម៖

- កណ្តុរាកកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន

- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស

កសស មានចំណតដែលប្រើប្រាស់ ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ដៃអ្នកដំណើរ (ចំណតផែបាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ ១ និង លេខ ៣៖ ជម្រៅ ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែល មានជម្រៅ បាត ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ ២ និងលេខ ៤៖ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវា ដែល មានជម្រៅ បាត ៧ ម៉ែត្រ ចូលចតបាន
២	ស្ថានីយ៍ដៃថ្មី	កុងតឺន័រ	៣៥០	៥០០	លេខ ៥ (ផ្នែកខាងលិច) និងលេខ ៦ (ផ្នែកខាងកើត)៖ ជម្រៅ ១០ ម៉ែត្រ សម្រាប់នាវា ដែលមាន ជម្រៅបាត ក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៣	ស្ថានីយ៍ដៃកុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ ៧ និង លេខ ៨៖ ជម្រៅ -១១,៥ ម៉ែត្រ សម្រាប់នាវាដែល មានជម្រៅ បាតក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៤	ស្ថានីយ៍ដៃ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខកប្រេង	៣៣០	២០០	ផែបាស់បំណង មានប្រវែង ៣៣០ ម៉ែត្រ និងជម្រៅទឹក -១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការលើកដាក់ទំនិញរាយ និង ទំនិញទូទៅ ដែលអាចអនុញ្ញាតឱ្យនាវា ចំណុះ ៥០.០០០DWT ចូលចតបាន និងចំណតដៃមូលដ្ឋាន ផ្គត់ផ្គង់ការរុក្ខ កប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក -៧,៥ ម៉ែត្រ ដើម្បីបម្រើសេវាភស្តុភារកម្ម សម្រាប់ ការរុក្ខកប្រេងក្នុងដែនសមុទ្រកម្ពុជា។
៥	ស្ថានីយ៍ដៃថ្មី	ដឹកប្រេង	៥៣	៥	ចំណតដៃប្រេង៖ ជម្រៅ ៤,៥ម៉ែត្រ ហើយមានប្រវែងសរុបក្រោម ៨០ ម៉ែ ត្រ។ ឧបករណ៍ទាក់ព្វរ៉ែកែច្នៃ ត្រូវបាន រៀបចំសម្រាប់នាវាប្រេងដែលមានជម្រៅ

					បាតក្រោម ៦ ម៉ែត្រ និងប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។
--	--	--	--	--	--

- ស្ថានីយ៍ថតភ្លើងដឹកកុងតឺន័រ

ក្រៅពីចំណតផែនដីខាងលើ ដោយសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក៏មានប្រតិបត្តិការប្រព័ន្ធផ្លូវដែក និងទីលានផ្ទុកទំនិញកុងតឺន័រក្នុងបរិវេណកំពង់ផែដើម្បីឱ្យអតិថិជន ឬម្ចាស់ទំនិញអាចដឹកជញ្ជូនទៅវិញទៅមកពី កសស ទៅភ្នំពេញ។ កសស បានជួលដីបរិវេណនេះទៅឱ្យក្រុមហ៊ុន Royal Railway Co., Ltd ហើយផ្តល់សេវាកម្មលើកដាក់កុងតឺន័រទៅលើ និងចុះពីរថតភ្លើង ។

- តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្រៅពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិដំណើរការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលមានទំហំផ្ទៃដីប្រមាណ ៦៤ ហិកតា បានកសាងឡើងតាមបទដ្ឋានប្រទេសជប៉ុន។



គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នេះ កសស ពុំមានព្រឹត្តិការណ៍សំខាន់ៗអ្វីកើតឡើងទេ ។



ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការចុះកិច្ច




ក- លទ្ធផលប្រតិបត្តិការចុះកិច្ច

បរិយាយ	ឯកតា	ផែនការ ២០២០	ត្រីមាសទី៣ ឆ្នាំ ២០២០	ត្រីមាសទី៣ ឆ្នាំ ២០១៩	ត្រីមាសទី៣ ឆ្នាំ ២០១៨	ប្រៀបធៀប	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញឆ្លងកាត់	តោន	៧.១៨៧.០០០	១.៤៧៣.៣៦៧	១.៧០០.៣៧៣	១.២៩៥.០៥៤	-១៣,៣៥%	១៣,៧៧%
ជាកុងតឺន័រ	—		១.០៥៥.៣៤៨	១.១៤០.៥៨៧	៨៤៥.៨៨២	-៧,៤៧%	២៤,៧៦%
ទំនិញរាយ	—		៩០.១៨១	១២៥.១៥០	៩៦.២៩៤	-២៧,៩៤%	-៦,៣៥%
ជាប្រេង	—		៣២៧.៨៣៨	៤៣៤.៦៣៦	៣៥២.៨៧៨	-២៤,៥៧%	-៧,១០%
បរិមាណទំនិញនាំចូល	—	៥.៧០១.០០០	១.០៦៥.៨៤៤	១.៣២៣.៦៩០	៩៤៤.១១៤	-១៩,៤៨%	១២,៨៩%
ជាកុងតឺន័រ	—		៦៥៤.៩៦៦	៧៨៥.៩៨១	៥១៣.០៥៤	-១៦,៦៧%	២៧,៦៦%
ទំនិញរាយ	—		៤១០.៨៧៨	៥៣៧.៧០៩	៤៣១.០៥៩	-២៣,៥៩%	-៤,៦៨%
បរិមាណទំនិញនាំចេញ	—	១.៤៨៦.០០០	៤០៧.៥២៣	៣៧៦.៦៨៤	៣៥០.៩៤០	៨,១៩%	១៦,១២%
ជាកុងតឺន័រ	—		៤០០.៣៨៣	៣៥៤.៦០៧	៣៣២.៨២៧	១២,៩១%	២០,៣០%
ទំនិញរាយ	—		៧.១៤០	២២.០៧៧	១៨.១១៣	-៦៧,៦៦%	-៦០,៥៨%
បរិមាណទំនិញលើករៀប	—	៩.៣១៣.០០០	២.២៥៦.៤២០	២.៤២៩.២៨៨	១.៨០៧.០៥៧	-៧,១២%	២៤,៨៧%
ប្រគល់ផ្ទាល់	—	៥៣៦.០០០	៣៤.៦៣៧	១០២.១៨៦	៧៧.២៩៤	-៦៦,១០%	-៥៥,១៩%
ឆ្លងកាត់ឃ្លាំងនិងទីលាន	—	៨.៧៧៧.០០០	២.២២១.៧៨៣	២.៣២៧.១០២	១.៧២៩.៧៦៣	-៤,៥៣%	២៨,៤៤%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	៦៨៤.០០០	១៦៤.៥១៤	១៨៣.២៥២	១៤៤.៣២៣	-១០,២៣%	១៣,៩៩%
នាំចូល	—	៣៥៧.០០០	៨២.៣៥៥	៩២.៨៦៥	៧១.៩៨៣	-១១,៣២%	១៤,៤១%
មានទំនិញ	—		៧២.៥០១	៨៣.២៧៥	៦២.៤៣៨	-១២,៩៤%	១៦,១២%


គ្មានទំនិញ	—		៩.៨៥៤	៩.៥៩០	៩.៥៤៥	២,៧៥%	៣,២៤%
នាំចេញ	—	៣២៧.០០០	៨២.១៥៩	៩០.៣៨៧	៧២.៣៤០	-៩,១០%	១៣,៥៧%
មានទំនិញ	—		៥៤.៥៤៣	៤៩.៤៧០	៤៨.០៨១	១០,២៥%	១៣,៤៤%
គ្មានទំនិញ	—		២៧.៦១៦	៤០.៩១៧	២៤.២៥៩	-៣២,៥១%	១៣,៨៤%
ចំនួននាវាចូលចត	គ្រឿង	១.៧១១	៣៥៧	៤០៦	៣៥២	-១២,០៧%	១,៤២%
ចំណុះផ្ទុកនាវា	តោន	១៨.២៣២.៤៨១	៣.៧១៤.៣៥៥	៣.៧១៤.៦៦៣	៣.៥១៣.៦៦១	-០,០១%	៥,៧១%
នាវាដឹកកុងតឺន័រ	គ្រឿង		១៧៥	១៥៨	១៦៥	១០,៧៦%	៦,០៦%
ចំណុះនាវាដឹកកុងតឺន័រ	តោន		២.៧៦៣.១៩៨	២.៣០៥.៦៣៤	២.៥២១.២០០	១៩,៨៥%	៩,៦០%
នាវាដឹកប្រេង	គ្រឿង		១២៤	១៦៥	១៣៨	-២៤,៨៥%	-១០,១៤%
ចំណុះនាវាដឹកប្រេង	តោន		៤៣៣.០២៦	៥៣០.៧១២	៤២៥.១៦៨	-១៨,៤១%	១,៨៥%
នាវាដឹកទំនិញទូទៅ	គ្រឿង		៥៨	៨២	៤៧	-២៩,២៧%	២៣,៤០%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		៥១៨.១៣១	៧២៧.៦២២	៣៦៨.៧៣៧	-២៨,៧៩%	៤០,៥២%
នាវាទេសចរណ៍	គ្រឿង		០	១	២	-១០០,០០%	-១០០,០០%
នាវាទេសចរណ៍	តោន		០	១៥០.៦៩៥	១៩៨.៥៥៦	-១០០,០០%	-១០០,០០%
ចំនួនទេសចរ	នាក់		០	២.២០០	៣.៧៣៧	-១០០,០០%	-១០០,០០%





បរិមាណទំនិញឆ្លងកាត់ កសស(តោន)



បរិមាណកុងតឺន័រឆ្លងកាត់ កសស





ខ- វេលាសម្ព័ន្ធចំណូល

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២០		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៨	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៣៨.៥៣៤.៦៧៣	៤៧,៩៦%	៤៣.៤១៥.០២៩	៤៧,៤២%	៣៣.៤៨៨.៣៥៩	៤៧,៣៣%
ចំណូលលើកដាក់លើទីលាន (LOLO)	២១.០៩២.៩០៤	២៦,២៥%	២៣.៨៣៩.៥០៣	២៦,០៤%	១៩.៦៦៦.០៨៣	២៧,៧៩%
ចំណូលពីសេវាកម្មនាវាចរ	១៧.២៦៩.៧៣៦	២១,៤៩%	១៦.៦១៦.០៣៨	១៨,១៥%	១៣.៩២៥.៣៩៩	១៩,៦៨%
ចំណូលស្តុក ឃ្លាំង និងទីលាន	២.៤៧៨.៩៧២	៣,០៩%	៦.៦៩៩.២៤០	៧,៣២%	២.៤៣៤.៧៨៧	៣,៤៤%
ចំណូលដឹកជញ្ជូន	១៧.៧៥៩	០,០២%	៤.០០១	០,០០%	១២៧.០៨៦	០,១៨%
ចំណូលនាវាទេសចរណ៍		០,០០%	៣៦.០៤៤	០,០៤%	៤៧.០៩៤	០,០៧%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៥៥៨.២៣៤	០,៦៩%	៦១០.០៧៧	០,៦៧%	៨០០.៥១៥	១,១៣%
ចំណូលជួលទីតាំង	៣១៧.៣៤៣	០,៣៩%	២៥៦.១៦៥	០,២៨%	១៩១.៣៧៣	០,២៧%
ចំណូលផ្សេងៗទៀត	៧៧.៣១៤	០,១០%	៨១.០០៩	០,០៩%	៧៥.៤១៨	០,១១%
ចំណូលសរុប	៨០.៣៤៦.៩៣៥	១០០,០០%	៩១.៥៥៧.១០៥	១០០,០០%	៧០.៧៥៦.១១៤	១០០,០០%



ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ



**របាយការណ៍សវនករស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេប
ជូនភាគហ៊ុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ របាយការណ៍ពាក់ព័ន្ធបម្រែបម្រួលមូលធន និង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេប ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃ កម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺធ្វើសេចក្តីសន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុសង្ខេប ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

ដែនកំណត់នៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុមិនមាន ការចោទជាសំណួរទៅអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តលក្ខណៈវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យមានដែនកំណត់តូចជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ជាលទ្ធផលការត្រួតពិនិត្យនេះមិនអាចធ្វើឱ្យយើងខ្ញុំធ្វើការធានាអះអាង អំពីបញ្ហាសំខាន់ៗដូចដែលយើងខ្ញុំអាចដឹងក្នុងការធ្វើសវនកម្មនោះទេ។ ដូច្នេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុសង្ខេបដែលបានភ្ជាប់មកជាមួយមិនបានរៀបចំ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

៧. ក្រុមហ៊ុន ប្រាយវ៉តអ៊ិនវ៉េស្តម៉េន (ខេមបូឌា)



ឡាន ហ៊ុន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមព្រះសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (មិនបានធ្វើសវនកម្ម)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	៣០ កញ្ញា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១៩ ពាន់រៀល (បានធ្វើសវនកម្ម)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៧	៨៩៩.៧៩៩.៧០៦	៨៥៧.១៧៨.៣៣១
ទ្រព្យសម្បត្តិវិនិយោគ	៨	២៧៣.៨៥៨.៩៨០	២៧៥.៨៨០.៧៤៥
ទ្រព្យសកម្មអរូបី	៩	៥.៧៧៩.០២៦	៦.៤៣១.៩៦០
ឥណទានបុគ្គលិក		-	១.២២៨.០១៩
		១.១៧៩.៤៣៧.៧១២	១.១៤០.៧១៩.០៥៥
ទ្រព្យសកម្មរយៈពេលខ្លី			
ឥណទានបុគ្គលិក		១.៨០៧.៩២១	២.១៩៣.១១២
សន្និធិ		២០.៩៨៤.៦២០	១៨.៥១៩.២៥៥
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		៤៥.៥២៧.១៦៧	៥៣.៤២៩.៥៨៤
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		១០៤.៨៦០.៨៤៨	១២៩.៦១៥.៦១៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		២៣.២៦២.៥៤៦	២៧.៧៨៩.៥៩៧
		១៩៥.៤៤៣.១០២	២៣១.៥៨៧.១៦៦
		១.៣៧៥.៨៨០.៨១៤	១.៣៧២.៣០៦.២២១
ទ្រព្យសកម្មសរុប			
មូលធន និងបំណុល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១០	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ		២៩.០៥៩.០៧២	២៤.៧១២.៧២២
ចំណេញរក្សាទុក		១៤៤.៤១១.៧៦៥	១៣៩.៧៩៤.០៥៥
		៦៩១.៤៨៨.៩០០	៦៨២.៥២៥.៨៤០
មូលធនសរុប			
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១២	៥០៤.៣៤៤.២៩៦	៥០៧.២៧៣.៧២២
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		៧៧.៦៦៩.៤៤៤	៧៥.១២៩.០៦១
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.០៩៦.៧០១	១.០៩៦.៧០១
ចំណូលពន្យារ		៥.៥១៣.៤៧៥	៥.៥៨០.៧១៣
បំណុលពន្ធពន្យារ		១៩.៤៩៧.៧៨១	១៥.៧៨៤.៦៧៦
		៦០៨.១២១.៦៩៧	៦០៤.៨៦០.៨៧៣
បំណុលរយៈពេលខ្លី			
ភាគលាភធានាត្រូវបង់	១០	-	៥.២៥៦.៣៤០
ប្រាក់កម្ចី	១២	៣៥.៦៦៤.៣០១	៣៦.៤៣០.៥០២
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		៧.៩៤៩.០០០	៧.៩៤៩.០០០
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		២.៣៥៥.៨៨៩	១.៥៨៩.៥០៥
ចំណូលពន្យារ		២៤៥.២៥៧	១៣៤.៤៧៥
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		២៥.៣៥៦.១១២	២៤.៩០១.២៣២
បំណុលពន្ធលើប្រាក់ចំណូល		៤.៦៩៩.៦៥៨	៨.៦១៩.៤៥៤
		៧៦.០២០.២១៧	៨៤.៨៨០.៥០៨
		៦៨៤.៣៩១.៩១៤	៦៨៩.៧៤១.៣៨១
		១.៣៧៥.៨៨០.៨១៤	១.៣៧២.៣០៦.២២១
បំណុលសរុប			
មូលធន និងបំណុលសរុប			

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
		៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
		ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
		(បានត្រួតពិនិត្យប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូល	១៤	៨០.៣៤៦.៩៣៥	៩១.៥៥៧.១០៥	២២៧.៦៨០.៣៣៣	២៤២.៨៦៩.១៣៤
ចំណាយ					
ចំណាយសម្ភារ្ត្តក់ផ្គង់	១៥	(១៩.០៩៦.៩៧១)	(២៣.៨៤១.១១៦)	(៦១.៨៨៥.៩៥៧)	(៦៨.០៣៤.១៧៥)
ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	១៦	(២៣.៤៩៩.៦៨៣)	(២២.៣៦៩.៨៩០)	(៦៤.២៥៤.៥១៤)	(៦៣.០០០.៣១៧)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	១៧	(៩.៥៥៤.៧៨២)	(៧.៣៣២.១៥៦)	(២៨.២០៥.៣១៩)	(២១.៦៥៨.២៩០)
ចំណាយជួសជុល និងថែទាំ		(១.៩០៩.៤៨២)	(១.២១៣.០២៩)	(៦.៦៣៥.៦៣៦)	(៦.១៦៨.២៦៤)
ចំណាយផ្សេងៗ		(៤.៨៥៨.០៩៨)	(៥.១៧៩.០៧៤)	(១៨.៣០៦.៨២៨)	(១៨.៧៣១.១៥៥)
(ខាត)/ចំណេញផ្សេងៗ – សុទ្ធ		(៣០២.២៩៧)	(៦០៥.៥៨៣)	១៧០.៧៥៣	(៤០០.៦៩០)
		(៥៩.២២១.៣១៣)	(៦០.៥៨០.៨៤៨)	(១៧៩.១១៧.៥០១)	(១៧៧.៩៩២.៨៩១)
ចំណេញប្រតិបត្តិការ		២១.១២៥.៦២២	៣១.០១៦.២៥៧	៤៨.៥៦២.៨៣២	៦៤.៨៧៦.២៤៣
ចំណូលហិរញ្ញវត្ថុ		១.១៣២.៧១៤	១.០៧៨.២៣០	៣.៤៤៦.៣៨៣	២.៩៥២.៤២២
ចំណាយហិរញ្ញវត្ថុ		(១១.១៤០.៧៥២)	(៤.៤៦៦.៨៩០)	(២៤.៦៧៣.២៧១)	(២៥.៣៧២.៩២៥)
ចំណាយហិរញ្ញវត្ថុ– សុទ្ធ	១៨	(១០.០០៨.០៣៨)	(៣.៣៨៨.៦៦០)	(២១.២២៦.៨៨៨)	(២២.៤២០.៥០៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		១១.១១៧.៥៨៤	២៧.៦២៧.៥៩៧	២៧.៣៣៥.៩៤៤	៤២.៤៥៨.៧៤០
ចំណាយពន្ធលើប្រាក់ចំណូល	១៩	(៤.៥៤៣.០២៧)	(៣.៣៤៦.៩៩៥)	(១១.៦០០.៨៦៨)	(៨.៣៩០.៤៩៩)
ចំណេញក្នុងការិយបរិច្ឆេទ		៦.៥៧៤.៥៥៧	២៤.២៨០.៦០២	១៥.៧៣៥.០៧៦	៣៤.០៦៨.២៤១
ចំណេញរបស់ភាគហ៊ុនិក		៦.៥៧៤.៥៥៧	២៤.២៨០.៦០២	១៥.៧៣៥.០៧៦	៣៤.០៦៨.២៤១
លទ្ធផលលម្អិតចំណេញសរុបរបស់ភាគហ៊ុនិក		៦.៥៧៤.៥៥៧	២៤.២៨០.៦០២	១៥.៧៣៥.០៧៦	៣៤.០៦៨.២៤១
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិករបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (រៀល)	២០	៧៦,៦៥	២៨៣,០៨	១៨៣,៤៥	៣៩៧,១៦
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (រៀល)	២០	៧៦,៦៥	២៨៣,០៨	១៨៣,៤៥	៣៩៧,១៦

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

**របាយការណ៍បម្រែបម្រួលមូលធន (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	ដែលជាបេសកកម្មហ៊ុន			
	ដើមទុន និង បុព្វលាភភាគហ៊ុន ពាន់រៀល	ទុនបម្រុងផ្សេងៗ ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៥១៨.០១៨.០៦៣	២០.១៥៥.៨៤៦	១១៩.០១៥.៥២៥	៦៥៧.១៨៩.៤៣៤
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៣៤.០៦៥.២៤១	៣៤.០៦៥.២៤១
ចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៣៤.០៦៥.២៤១	៣៤.០៦៥.២៤១
ផ្ទេរទៅទុនបម្រុង	-	៤.៥៥៦.៨៧៧	(៤.៥៥៦.៨៧៧)	-
ភាគលាភបានបង់ (កំណត់សម្គាល់ ៦)	-	-	(៩.៧៨៧.៨៩២)	(៩.៧៨៧.៨៩២)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	២៤.៧១២.៧២៣	១៣៨.៧៣៥.៩៩៧	៦៨១.៤៦៦.៧៨៣
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៥១៨.០១៨.០៦៣	២៤.៧១២.៧២២	១៣៩.៧៩៤.០៥៥	៦៨២.៥២៤.៨៤០
ចំណេញក្នុងការិយបរិច្ឆេទ	-	-	១៥.៧៣៥.០៧៦	១៥.៧៣៥.០៧៦
ចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	១៥.៧៣៥.០៧៦	១៥.៧៣៥.០៧៦
ផ្ទេរទៅទុនបម្រុង (កំណត់សម្គាល់ ១១)	-	៤.៣៤៦.៣៥០	(៤.៣៤៦.៣៥០)	-
ភាគលាភបានបង់ (កំណត់សម្គាល់ ៦)	-	-	(៦.៧៧១.០១៦)	(៦.៧៧១.០១៦)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	២៩.០៥៩.០៧២	១៤៤.៤១១.៧២៥	៦៩១.៤៨៨.៩០០

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។



កំណត់ផែសម្រាប់ក្រុមហ៊ុនសីហនុ

**របាយការណ៍លំហូរសាច់ប្រាក់ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទខែ	
		៣០ កញ្ញា ២០២០ ពាន់រៀល	៣០ កញ្ញា ២០១៩ ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់បានពីប្រតិបត្តិការ	២១	៧៩.២៦១.៦១១	៦៧.៥៤៦.៨៤៦
ពន្ធលើប្រាក់ចំណូលបានបង់		(១១.៨០៧.៥៥៩)	(៧.០០០.៦៣៥)
លំហូរចូលសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៦៧.៤៥៤.០៥២	៦០.៥៤៦.២១១
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៧	(៥៩.៥៤៩.៥៤៨)	(១៥.១០៩.៣០៨)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៨	(២.៦៥៧.៧៤៣)	(២.១៤៧.២៧៥)
ការទិញទ្រព្យសកម្មអរូបី		(១៤៧.០០០)	-
ការដក/(ការដាក់)ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		២៤.៧៥៤.៧៧០	(២៩.៦៩៨.៨១៤)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		-	៧៧.៨៦៤
ប្រាក់សំណងបានទទួលពីឥណទានបុគ្គលិក		១.៩២៥.០៤៣	១.៩២៥.០៤៤
ការប្រាក់បានទទួល		៤.២៤៥.២១២	២.៩២៥.៥៩៤
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ		(៣១.៤២៩.២៦៦)	(៤២.០២៦.៨៩៩)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	៦	(១២.១៧៤.៦៤៩)	(១៥.១៩១.៥២៥)
សាច់ប្រាក់បានពីប្រាក់កម្ចី		១១.២២៣.៤០០	៥០៤.៧១០
ការសងប្រាក់កម្ចី		(២៨.៦៥៦.៨០០)	(២១.៥២២.៨៨៦)
ការប្រាក់បានបង់		(១០.៩៤៣.៧៨៨)	(៦.៣៥៥.៩៣៣)
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពហិរញ្ញប្បទាន		(៤០.៥៥១.៨៣៧)	(៤២.៥៦៥.៦៣៤)
កំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៤.៥២៧.០៥១)	(២៤.០៤៦.៣១៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ		២៧.៧៨៩.៥៩៧	៦២.១៩១.៥២៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ ការិយបរិច្ឆេទ		២៣.២៦២.៥៤៦	៣៨.១៤៥.២០៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គឺជាគ្រឹះស្ថានស្វយ័តសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក.ស.ស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

ក.ស.ស បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “គ” របស់ ក.ស.ស ត្រូវបានចុះបញ្ជីនៅផ្សារ មូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ ក.ស.ស គឺជាកំពង់ផែសមុទ្រអន្តរជាតិ និង ជាកំពង់ផែពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យស្តីពី ការបង្កើតកំពង់ផែស្វយ័តក្រុងព្រះសីហនុ បេសកកម្មរបស់ក.ស.ស គឺផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍន៍ ស្ពាន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក.ស.ស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដឹកនាំ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ ក.ស.ស ទទួលអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ការិយាល័យចុះបញ្ជីរបស់ ក.ស.ស មានទីតាំងស្ថិតនៅតំបន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានត្រួតពិនិត្យប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើវិសោធនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

២.១ មូលដ្ឋានក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប

ព័ត៌មានហិរញ្ញវត្ថុសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (“CIAS 34”)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ មិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ដូចបាន បង្ហាញជាធម្មតានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ គឺដូចទៅនឹងគោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ឆ្នាំ២០១៩។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី ព័ត៌មានហិរញ្ញវត្ថុសង្ខេបជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយកព័ត៌មានហិរញ្ញវត្ថុសង្ខេបជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល ក.ស.ស បានអនុវត្ត

ស្តង់ដារគណនេយ្យថ្មី ឬស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម និងបំណកស្រាយមួយចំនួន បានចូលជាធរមានសម្រាប់ ការិយបរិច្ឆេទរាយការណ៍នេះ៖

- និយមន័យនៃសម្ភារៈ - ការផ្លាស់ប្តូរទៅ IAS 1 និង IAS 8
- កែសម្រួលនិយមន័យពាក្យរបស់គណនេយ្យសម្រាប់របាយការណ៍ហិរញ្ញវត្ថុ

ស្តង់ដារខាងលើមិនមានផលប៉ះពាល់ជាសារវន្តដល់ការអនុវត្តទេ។

៣. ការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្ត គោលការណ៍គណនេយ្យរបស់ ក.ស.ស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជាគឺដូចគ្នាទៅនឹង ការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

ក.ស.ស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និង ហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យហិរញ្ញវត្ថុ ទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

**៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណូលហិរញ្ញវត្ថុទាន់វេលាតាមផ្លូវដើម
ជករំលស់**

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាង ក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពី ការថយចុះតម្លៃមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោម លក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) ឥណទានផ្តល់ឱ្យបុគ្គលិក - តម្លៃយោងរយៈពេលខ្លី នៃឥណទានផ្តល់ឱ្យបុគ្គលិកត្រូវបានចាត់ទុកថាមានតម្លៃ ដូចគ្នាជាមួយតម្លៃសមស្រប ដោយសារឥណទានផ្តល់ឱ្យបុគ្គលិកមានរយៈពេលខ្លី។ ។ តម្លៃសមស្របត្រូវ បានគណនាផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបាន ចាត់ ទុកថាស្ថិតនៅក្នុងតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្របដោយសារការរួមបញ្ចូលនូវ ធាតុ ចូលដែលមិនអាចអង្កេតបាន រួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។
- (ឃ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗគឺត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារមាន រ យៈពេលខ្លី។
- (ង) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុង កិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាដំណាច់ការិយបរិច្ឆេទ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុចាស់ថែទាំតាមផ្ទៃដីមជ្ឈមណ្ឌល (ត)

ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប ត្រូវបានវិភាគទៅតាមឋានានុក្រមនៃការវាស់វែងតម្លៃសមស្របដូចខាងក្រោម៖

- កម្រិត ១ តម្លៃលក់ក្នុងទីផ្សារសកម្ម (មិនកែតម្រូវ) ចំពោះទ្រព្យសកម្ម ឬបំណុលដែលអាចកំណត់បាន។
- កម្រិត ២ ធាតុចូលផ្សេងៗ ក្រៅពីតម្លៃលក់ដែលបានរួមបញ្ចូលក្នុង កម្រិត ១ ដែលអាចអង្កេតទ្រព្យសកម្ម ឬ បំណុលបានដោយផ្ទាល់ (តាមថ្លៃកំណត់) ឬ ដោយប្រយោល (តាមថ្លៃរកបាន)។
- កម្រិត ៣ ធាតុចូលចំពោះទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន (ដែលជាធាតុចូលដែលមិនអាចអង្កេតបាន)។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

ក.ស.ស មានប្រតិបត្តិការតាមផ្នែកដែលត្រូវរាយការណ៍គឺ សេវាផ្នែកកំពង់ផែ។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ក្រុមគណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ វាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូលដុល (កំណត់សម្គាល់ ១៤) ចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធ ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ ក.ស.ស ក៏មានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងធ្វើប្រតិបត្តិការនៅដំណាក់កាលដំបូងផងដែរ (កំណត់សម្គាល់ ៨)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅ។ ក.ស.ស មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ក្នុងអំឡុងការិយបរិច្ឆេទ មានចំណូលសរុបចំនួន ៧៩,១៣៧,០៥៤ ពាន់រៀល ដែលបានមកពីអតិថិជនធំៗចំនួនបីនាក់។

៦. ភាគលាភ

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភពីប្រាក់ចំណេញសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដូចខាងក្រោម៖

	៣០ កញ្ញា ២០២០ ពាន់រៀល	៣០ កញ្ញា ២០១៩ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ភាគលាភបានបង់ឱ្យភាគហ៊ុនប្រភេទ "ខ"	៣.៥៣៣.១២២	៦.៥៤៩.៩៩៨
ភាគលាភបានបង់ឱ្យភាគហ៊ុនប្រភេទ "គ"	៨.៦៤១.៥២៧	៨.៦៤១.៥២៧
ភាគលាភសរុបបានបង់ (*)	១២.១៧៤.៦៤៩	១៥.១៩១.៥២៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៦. ភាគលាភ (ត)

(*) ភាគលាភសរុបបានបង់ដែលមានទឹកប្រាក់ចំនួន ១២.១៧៤.៦៤៩ ពាន់រៀលនេះ មានរួមបញ្ចូលទាំងភាគលាភធានាដែលមានទឹកប្រាក់ចំនួន ៥.៤០៣.៦៣៣ ពាន់រៀល (កំណត់សម្គាល់ ១០) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួន ៥.៤០៣.៦៣៣ ពាន់រៀល)។ ចំនួនដែលនៅសល់ ៦.៧៧១.០១៦ ពាន់រៀល (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួន ៩.៧៨៧.៨៩២ ពាន់រៀល) ត្រូវបានដកចេញពីចំណេញរក្សាទុក។

កំណត់សម្គាល់ត្រូវបានកែសម្រួល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៧. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ជំនួញ ពាន់រៀល	ការកែលម្អជំនួញ ពាន់រៀល	អគារ ពាន់រៀល	បរិក្ខារ បច្ចេកទេស ពាន់រៀល	គ្រឿងសង្ហារឹម និងបរិក្ខារគ្រាប់ ពាន់រៀល	កុំព្យូទ័រ និង បរិក្ខារ ការិយាល័យ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារ កំណត់ត្រា ពាន់រៀល	បរិក្ខារ កំណត់ត្រា ពាន់រៀល	បរិក្ខារ កំណត់ត្រា ពាន់រៀល	បរិក្ខារ កំណត់ត្រា ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើ សវនកម្ម)											
ថ្លៃដើម	២៥០.៩២៩.៩០៩	៣៤.៩២២.៣៩១	៣៤៤.៩១៧.៣២២	៣៤.៣១៨.៩៧៩	១.៤៧១.៣៨៥	៦.៩២៦.៨១៨	៣៣.៨៩៦.៥៥២	២២១.៨១៣.៦៦៨	៥.០៣៤.៨៩៧	៩៣២.៩៧៦	៩៣៥.១៦៤.៨៩៧
រំលស់បង្គរ	-	(៤.៣០៧.៩៥៤)	(២០.៦៨៦.៦៥០)	(៦.០៩៧.៣៦៦)	(៩៧១.២៥៧)	(៤.៩១៧.៥០៨)	(៦.៤២០.១៧៦)	(៣៣.៧០០.៧៤៧)	-	(៨៨៤.៩០៨)	(៧៧.៩៨៦.៥៦៦)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	២៥០.៩២៩.៩០៩	៣០.៦១៤.៤៣៧	៣២៤.២៣០.៦៧២	២៨.២២១.៦១៣	៥០០.១២៨	២.០០៩.៣១០	២៧.៤៧៦.៣៧៦	១៨៨.១១២.៩២១	៥.០៣៤.៨៩៧	៤៨.០៦៨	៨៥៧.១៧៨.៣៣១
ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥០.៩២៩.៩០៩	៣០.៦១៤.៤៣៧	៣២៤.២៣០.៦៧២	២៨.២២១.៦១៣	៥០០.១២៨	២.០០៩.៣១០	២៧.៤៧៦.៣៧៦	១៨៨.១១២.៩២១	៥.០៣៤.៨៩៧	៤៨.០៦៨	៨៥៧.១៧៨.៣៣១
ទិញបន្ថែម (*)	-	២.៥៤៩.០៧០	៨៧០.០៩០	១.៤៤០.៩៧៧	៥១៧.៧២៦	១.៥៨៤.៩៦៩	៧.៧៣១.១២៦	៥.៨៦៣.០០០	៤៤.៦៩០.៥០៨	៨៩.៧៨៦	៦៥.៣៤៧.២៥២
រំលស់	-	(១.០៦៩.៣១៨)	(៧.១៨៦.៩២២)	(២.៧៥៩.៤៩៣)	(២៥៣.១៦៥)	(១.០០០.៩២៦)	(២.៣៧៣.០៤៥)	(៨.០០៦.៦៣៥)	-	(៧៦.៣៧៣)	(២២.៧២៥.៨៧៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៥០.៩២៩.៩០៩	៣២.០៩៤.១៨៩	៣១៧.៩១៣.៨៤០	២៦.៩១៣.០៩៧	៧៦៤.៦៨៩	២.៥៩៣.៣៥៣	៣២.៨៣៤.៤៥៧	១៨៥.៩៦៩.២៨៦	៤៩.៧២៥.៤០៥	៦១.៤៨១	៨៩៩.៧៩៩.៧០៦
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០											
ថ្លៃដើម	២៥០.៩២៩.៩០៩	៣៧.៤៧១.៤៦១	៣៤៥.៧៨៧.៤១២	៣៥.៧៦៩.៩៥៦	១.៩៨៩.១១១	៨.៥១១.៧៨៧	៤១.៦២៧.៦៧៨	២២៧.៦៧៦.៦៦៨	៤៩.៧២៥.៤០៥	១.០២២.៧៦២	១.០០០.៥១២.១៤៩
រំលស់បង្គរ	-	(៥.៣៧៧.២៧២)	(២៧.៨៧៣.៥៧២)	(៨.៨៥៦.៨៥៩)	(១.២២៤.៤២២)	(៥.៩១៨.៤៣៤)	(៨.៧៩៣.២២១)	(៤១.៧០៧.៣៨២)	-	(៩៦១.២៨១)	(១០០.៧១២.៤៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)	២៥០.៩២៩.៩០៩	៣២.០៩៤.១៨៩	៣១៧.៩១៣.៨៤០	២៦.៩១៣.០៩៧	៧៦៤.៦៨៩	២.៥៩៣.៣៥៣	៣២.៨៣៤.៤៥៧	១៨៥.៩៦៩.២៨៦	៤៩.៧២៥.៤០៥	៦១.៤៨១	៨៩៩.៧៩៩.៧០៦



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៧. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

(*) សូមយោងទៅការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ) សម្រាប់ដំណាច់ការិយបរិច្ឆេទខែ។

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៦៥.៣៤៧.២៥២	១៥.៩៦៧.៧៩១
ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	(៥.៧៩៧.៧០៤)	(៨៥៨.៤៨៣)
សាច់ប្រាក់បានបង់ក្នុងអំឡុងការិយបរិច្ឆេទ	៥៩.៥៤៩.៥៤៨	១៥.១០៩.៣០៨

ចំណាយការប្រាក់ ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមខ្ទង់សំណង់កំពុងសាងសង់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១៥៥.៥៨៣ ពាន់រៀល។

៨. ទ្រព្យសម្បត្តិវិនិយោគ

	ដើម្បី ពាន់រៀល	អគារ ពាន់រៀល	សំណង់កំពុង សាងសង់	
			ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)				
ថ្លៃដើម	១៣៤.៣២៥.៨៨៣	១៦៥.៩៨៧.៥៩៣	-	៣០០.៣១៣.៤៧៦
រំលស់បង្គរ	-	(២៤.៤៣២.៧៣១)	-	(២៤.៤៣២.៧៣១)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១៣៤.៣២៥.៨៨៣	១៤១.៥៥៤.៨៦២	-	២៧៥.៨៨០.៧៤៥
ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៣៤.៣២៥.៨៨៣	១៤១.៥៥៤.៨៦២	-	២៧៥.៨៨០.៧៤៥
ទិញបន្ថែម (*)	-	៥៩៣.៤៦១	២.០៦៤.២៨២	២.៦៥៧.៧៤៣
ផ្ទេរ	១.៧០៥.០០២	-	(១.៧០៥.០០២)	-
រំលស់	-	(៤.៦៧៩.៥០៨)	-	(៤.៦៧៩.៥០៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៣៦.០៣០.៨៨៥	១៣៧.៤៦៨.៨១៥	៣៥៩.២៨០	២៧៣.៨៥៨.៩៨០
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០				
ថ្លៃដើម	១៣៦.០៣០.៨៨៥	១៦៦.៥៨១.០៥៤	៣៥៩.២៨០	៣០២.៩៧១.២១៩
រំលស់បង្គរ	-	(២៩.១១២.២៣៩)	-	(២៩.១១២.២៣៩)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	១៣៦.០៣០.៨៨៥	១៣៧.៤៦៨.៨១៥	៣៥៩.២៨០	២៧៣.៨៥៨.៩៨០

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៨. ទ្រព្យសម្បត្តិវិនិយោគ (ត)

(*) សូមយោងទៅការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិវិនិយោគ) សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ដំណាច់ការិយបរិច្ឆេទទី៣០	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	២.៦៥៧.៧៤៣	២.៤១៤.៧២៤
ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	-	(២៦៧.៤៤៩)
សាច់ប្រាក់បានបង់ក្នុងអំឡុងការិយបរិច្ឆេទ	២.៦៥៧.៧៤៣	២.១៤៧.២៧៥

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគខាងក្រោមនេះ ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ៖

	ដំណាច់ការិយបរិច្ឆេទទី៣០	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	១.៩៤៥.១១៧	១.៩៩៥.៩០១
ចំណាយរំលស់	(៤.៦៧៩.៥០៨)	(៤.៦៣៧.២១១)
ចំណាយប្រតិបត្តិការផ្ទាល់ដែលកើតចេញពីការវិនិយោគទ្រព្យសម្បត្តិដែលបង្កើតឱ្យមានចំណូលពីការជួល	(១.៨៥៧.៩៨៩)	(២.០៥៧.៨០១)

តំបន់សេដ្ឋកិច្ចពិសេសកំពង់ត្រាចក្នុងដំណាក់កាលដំបូង នៃការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅឡើយ។

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

៩. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	
ថ្លៃដើម	១០.៦០៨.៣៥២
រំលស់បង្គរ	(៤.១៧៦.៣៩២)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	<u>៦.៤៣១.៩៦០</u>
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៦.៤៣១.៩៦០
ការបន្ថែម	១៤៧.០០០
រំលស់	(៧៩៩.៩៣៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>៥.៧៧៩.០២៦</u>
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
ថ្លៃដើម	១០.៧៥៥.៣៥២
រំលស់បង្គរ	(៤.៩៧៦.៣២៦)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>៥.៧៧៩.០២៦</u>

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រប្រកួតប្រជែងសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១០. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ "ក" (*)		ភាគហ៊ុនប្រភេទ "ខ" (**)		ភាគហ៊ុនប្រភេទ "គ" (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ៥ នៃលក្ខន្តិកៈ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើមទុនដែលមានស្រាប់ចំនួន ៤២៨.៨៥៩.៨៣៦.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ "ក" ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ដើមទុនប្រភេទ "ខ" ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន ដោយមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ "ក" និងភាគហ៊ុនប្រភេទ "ខ" ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគហ៊ុនប្រភេទ "ក" មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ "ខ" មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។



កំណត់សម្គាល់តម្រូវការសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគហ៊ុនិក	ភាគរយ	ចំនួនភាគហ៊ុន	ពាន់រៀល
ភាគហ៊ុនប្រភេទ “ខ”	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
រាជរដ្ឋាភិបាលកម្ពុជា			
ភាគហ៊ុនប្រភេទ “គ”			
ក្រុមហ៊ុន Kamigumi	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
គម្រោងភាគហ៊ុនរបស់បុគ្គលិក	២%	២.១៤៤.២៩៩	២.១៤៤.២៩៩
អ្នកវិនិយោគផ្សេងៗ	១០%	៨.១៤៨.៣៦៩	៨.១៤៨.៣៦៩
	២៥%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយក្នុងប្រភេទ “គ” មានចំនួន ២១.៤៤២.៩៩២ ភាគហ៊ុនដែលមាន តម្លៃ ចារិក ១.០០០ រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ “គ” ដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ ទាំង ស្រុង។

(***) ភាគលាភធានាត្រូវបង់ទៅគ្រប់ភាគហ៊ុនប្រភេទ “គ”

ដើម្បីជាការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ ភាគហ៊ុនិកភាគហ៊ុនប្រភេទ “គ” (មានសិទ្ធិបោះឆ្នោតទាំងអស់) មានសិទ្ធិទទួលបានភាគលាភអប្បបរមាធានាត្រូវបង់ចំនួន ៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលបីឆ្នាំ (ជាសាច់ប្រាក់ ឬ ជា ភាគហ៊ុន ទៅតាមការសម្រេចចិត្តរបស់ ក.ស.ស តែប៉ុណ្ណោះ) នៃភាគហ៊ុនប្រភេទ “គ” សរុប គុណនឹងតម្លៃដាក់លក់ ពីកាល បរិច្ឆេទចុះបញ្ជីលក់មូលបត្រលើកដំបូង ក្នុងខែមិថុនា ឆ្នាំ២០១៧។ ភាគលាភធានា ត្រូវបានបង់ផ្តាច់ក្នុងខែមិថុនា ឆ្នាំ ២០២០។

រាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគហ៊ុនិកដើមទុនមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” និង ដើមទុនមិនមានសិទ្ធិ បោះឆ្នោតប្រភេទ “ក” មិនមានសិទ្ធិទទួលបានភាគលាភអប្បបរមាធានាត្រូវបង់នេះទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

បម្រែបម្រួលនៃភាគលាភអប្បបរមាធានាត្រូវបែង មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៥.២៥៦.៣៤០	១០.១៦៨.៨០៥
ចំណាយការប្រាក់បូកបន្ថែម (កំណត់សម្គាល់ ១៨)	១៤៧.២៩៣	៤០២.៧៨៩
ភាគលាភបានបង់	(៥.៤០៣.៦៣៣)	(៥.៤០៣.៦៣៣)
សមតុល្យចុងគ្រា	-	៥.១៦៧.៩៦១

១១. ទុនចំរុះផ្សេងៗ

	៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	២៤.៧១២.៧២២	២០.១៥៥.៨៤៦
បន្ថែម៖ ទុនបម្រុងទូទៅ	២.១៧៣.១៧៥	២.២៧៨.៤៣៨
បន្ថែម៖ ទុនបម្រុងតាមច្បាប់	២.១៧៣.១៧៥	២.២៧៨.៤៣៨
សមតុល្យចុងគ្រា	២៩.០៥៩.០៧២	២៤.៧១២.៧២២

មាត្រា ៣៤ នៃលក្ខន្តិកៈចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានចែងថា បន្ទាប់ពីកាត់កងការខាតយោង (ប្រសិនបើ មាន) និងប្រាក់ចំណេញរួច ក.ស.សត្រូវបែងចែកប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងទូទៅចំនួន ៥% និងទុនបម្រុង តាមច្បាប់ ៥%។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តផ្ទេរប្រាក់ចំណេញរក្សាទុក សម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទៅជាទុនបម្រុងទូទៅចំនួន ២.១៧៣.១៧៥ ពាន់រៀល និងទៅជាទុនបម្រុង តាមច្បាប់ ចំនួន ២.១៧៣.១៧៥ ពាន់រៀល។

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១២. ប្រាក់កម្ចី

	៣០ កញ្ញា ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៦៩.៩៧៤.០១៧	៧៥.០៧៤.៨២០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	១១១.០៨៨.០២៣	១១៣.១៦២.០៨៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៧.៦៨៥.០៥១	៧.៩៥៩.៨៨៣
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	១២២.២៣៦.៩០៦	១២៣.១០០.២២១
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	២១៣.៣១១.០១៦	២២០.៣៩៣.០០៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១៥.៧១៣.៥៨៤	៤.០១៤.២០៤
	៥៤០.០០៨.៥៩៧	៥៤៣.៧០៤.២២៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ JICA និង JBIC ទាក់ទងទៅនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹង ក.ស.ស។ ក.ស.ស ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដោយប្រាក់កម្ចីត្រូវបាន JICA ទូទាត់ដោយផ្ទាល់ឱ្យអ្នកផ្គត់ផ្គង់របស់ ក.ស.ស។ ក.ស.ស បានសងប្រាក់ដោយផ្ទាល់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមកាលវិភាគសងប្រាក់។

កាលកំណត់របស់ប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	៣០ កញ្ញា ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី		
ផុតកំណត់ក្នុងរយៈពេលមួយឆ្នាំ	៣៥.៦៦៤.៣០១	៣៦.៤៣០.៥០២
រយៈពេលវែង		
ផុតកំណត់ក្នុងរយៈពេលលើសពីមួយឆ្នាំទៅពីរឆ្នាំ	៣៣.៣៥៦.៣៦២	៣២.៤១៣.៤១២
ផុតកំណត់ក្នុងរយៈពេលលើសពីពីរឆ្នាំទៅប្រាំឆ្នាំ	១០០.០៦៩.០៨៧	៩៧.២៤០.២៣៦
ផុតកំណត់ក្នុងរយៈពេលលើសពីប្រាំឆ្នាំ	៣៧០.៩១៨.៨៤៧	៣៧៧.៦២០.០៧៤
	៥០៤.៣៤៤.២៩៦	៥០៧.២៧៣.៧២២
	៥៤០.០០៨.៥៩៧	៥៤៣.៧០៤.២២៤

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនស៊ីហានុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១២. ប្រាក់កម្ចី (ត)

តម្លៃយោង និងតម្លៃសមស្របរបស់ប្រាក់កម្ចី មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
តម្លៃយោង		
រយៈពេលខ្លី	៣៥.៦៦៤.៣០១	៣៦.៤៣០.៥០២
រយៈពេលវែង	៥០៤.៣៤៤.២៩៦	៥០៧.២៧៣.៧២២
	៥៤០.០០៨.៥៩៧	៥៤៣.៧០៤.២២៤
តម្លៃសមស្រប		
រយៈពេលខ្លី	៣២.៧៣០.៣១៣	៣១.៩២១.៣៩៤
រយៈពេលវែង	៣៧៨.៥៩២.៥៦៤	៣៨០.៥៩១.៥៨៦
	៤១១.៣២២.៨៧៧	៤១២.៥១២.៩៨០

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងឯកសារក្រុមតម្លៃសមស្រប ដោយសារមានការរួមបញ្ចូល នូវធាតុចូលដែលមិនអាចអង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ប្រាក់កម្ចីជាប្រភេទបំណុលផ្សេងៗក្រៅពីបំណុលគោល មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់យើងជប៉ុន	៤១៣.៩៦៥.៦៣០	៤០២.០៨៨.៤៥៣
ប្រាក់ដុល្លារអាមេរិក	១២៦.០៤២.៩៦៧	១៤១.៦១៥.៧៧១
	៥៤០.០០៨.៥៩៧	៥៤៣.៧០៤.២២៤

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការវិនិយោគ

**កំណត់សម្គាល់លំដាប់អាណត្តិសម្រាប់ការវិនិយោគ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១២. ប្រាក់កម្ចី (ត)

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចីនីមួយៗ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១,២៦%	១,២៦%

១៣. កាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិងវត្ថុ

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេប មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១៩ ពាន់រៀល (បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	៨៥.៦១៨.៤៤៤	៨៣.០៧៤.០៦១
ស្ថានភាពអធន (Unfunded status)	៨៥.៦១៨.៤៤៤	៨៣.០៧៤.០៦១
បំណុលសុទ្ធដែលបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៨៥.៦១៨.៤៤៤	៨៣.០៧៤.០៦១

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៣. កាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិវត្តន៍ (ត)

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ដែលមិនបានកំណត់ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សមតុល្យដើម	៨៣.០៧៤.០៦១	៦៩.៩៣៨.៩៧៦
ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.២៩០.០០០	១.៤៥៣.៥០០
ចំណាយការប្រាក់	៣.៤២៣.០០០	៣.០១១.២៥០
អត្ថប្រយោជន៍បានបង់	(២.១៦៨.៦១៧)	(២.២៦១.៨៤១)
សមតុល្យចុងក្រោយ	៨៥.៦១៨.៤៤៤	៧២.១៤១.៨៨៥

	៣០ កញ្ញា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី	៧.៩៤៩.០០០	៧.៩៤៩.០០០
រយៈពេលវែង	៧៧.៦៦៩.៤៤៤	៧៥.១២៥.០៦១
	៨៥.៦១៨.៤៤៤	៨៣.០៧៤.០៦១

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១៣. កាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិវត្តន៍ (ត)

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធខ្ទង់ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ ដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.២៩០.០០០	១.៤៥៣.៥០០
ចំណាយការប្រាក់	៣.៤២៣.០០០	៣.០១១.២៥០
	៤.៧១៣.០០០	៤.៤៦៤.៧៥០

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២០	២០១៩
មធ្យមភាគនៃឆ្នាំបម្រើការងារ	២០	១៩
អត្រាអប្បហារក្នុងមួយឆ្នាំ	៦%	៦%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥%	៥%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%

អត្រាមរណៈ

ដោយសារមិនមានអត្រាមរណៈត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ក.ស.ស បានប្រើតារាងអត្រាមរណៈទូទៅរបស់ប្រទេសថៃឆ្នាំ២០១៧ ដោយបានកែសម្រួលឱ្យសមស្របទៅតាមអាយុកាលជាមធ្យមរបស់ជនជាតិកម្ពុជា។ តារាងអត្រាមរណៈទូទៅរបស់ប្រទេសថៃឆ្នាំ២០១៧ មានការប៉ាន់ស្មានថ្មីចុងក្រោយបំផុត អំពីអត្រាមរណៈរបស់ប្រជាពលរដ្ឋទូទៅនៅ ក្នុងប្រទេសថៃ ហើយគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តារាងនេះមិនមានការកែប្រែទេ។

កំណត់សម្គាល់តម្រូវការសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៤. ចំណូល

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវា	៣៨.៥៣៤.៦៧៣	៤៣.៤១៥.០២៩	១០៤.៣៥១.៣៣០	១១០.០៩១.៧២០
ចំណូលលើកដាក់លើទីលាន (LO-LO)	២១.០៩២.៩០៤	២៣.៨៣៩.៥០៣	៦០.៦៦៦.១២៥	៦៦.៣៩៦.៧៧៩
ចំណូលពីសេវាកម្មផ្ទៃ	១៧.២៦៩.៧៣៦	១៦.៦១៦.០៣៨	៥០.៨៨៨.៧២៤	៤៧.៤៨២.៧១០
ចំណូលពីការរក្សាទុកកុងតឺន័រ	២.៤៧៨.៩៧២	៦.៦៩៩.២៤០	៨.៥២៧.៥១៩	១៥.៣៩២.៤៣១
ចំណូលបានមកពីការជួលតំបន់ សេដ្ឋកិច្ចពិសេស	៥៥៨.២៣៤	៦១០.០៧៧	១.៩៤៥.១១៧	១.៩៩៥.៩០១
ចំណូលផ្សេងៗ	៤១២.៤១៦	៣៧៧.២១៨	១.៣០១.៥១៨	១.៥០៩.៥៩៣
	<u>៨០.៣៨៦.៩៣៥</u>	<u>៩១.៥៥៧.១០៥</u>	<u>២២៧.៦៨០.៣៣៣</u>	<u>២៤២.៨៦៩.១៣៤</u>
ពេលវេលានៃការទទួលស្គាល់ចំណូល				
ទទួលស្គាល់នៅពេលតែមួយ	៧៦.៩៩២.៣៨៥	៨៣.៩៩១.៦២៤	២១៦.៤២៥.២៨៦	២២៤.៨២១.៤៦៣
ទទួលស្គាល់តាមដំណាក់កាល	៣.៣៩៤.៥៥០	៧.៥៦៥.៤៨១	១១.២៥៥.០៤៧	១៨.០៤៧.៦៧១
	<u>៨០.៣៨៦.៩៣៥</u>	<u>៩១.៥៥៧.១០៥</u>	<u>២២៧.៦៨០.៣៣៣</u>	<u>២៤២.៨៦៩.១៣៤</u>

១៥. សម្ភារប្រើប្រាស់

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភាររោងចក្រ	៧.៧៩៣.៣៦៨	១១.៤១៩.៣០៩	២៤.៥០០.៥៦៦	៣៣.១៨០.៧៧០
គ្រឿងបន្លាស់	៧.៥៤៧.០៣៥	៧.៨៦៥.៥៩៥	២៥.៤៦១.០៩៥	២៣.៦១២.៨១១
សម្ភារឃ្លាំង	១.៥៨៨.៥៩០	២.៤៩៨.៦១៩	៥.៦០២.៧៩២	៥.៤៩៤.៦៨៦
ប្រេងអីល និងប្រេងម៉ាស៊ីន	៧៩៨.៦៣៩	៩៦៧.០០៤	២.៥២៩.៦៩៦	២.៧២៩.៣៨៦
សម្ភារផ្គត់ផ្គង់ការិយាល័យ	៥៤៣.៧០៩	១.០៩០.៥៨៩	២.០១៩.៦៧០	២.២៦៩.៦៩២
សម្ភារប្រើប្រាស់ផ្សេងៗ	៨២៥.៦៣០	-	១.៧៧២.១៣៨	៧៤៦.៨៣០
	<u>១៩.០៩៦.៩៧១</u>	<u>២៣.៨៨១.១១៦</u>	<u>៦១.៨៨៨.៩៥៧</u>	<u>៦៨.០៣៤.១៧៥</u>



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១៦. ចំណាយប្រាក់បៀវត្សប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ប្រាក់បៀវត្សបុគ្គលិក	១៦.៥៣៥.៧៦៨	១៦.៣៦៤.៧៧៥	៤៤.៨៤១.៦៣៨	៤៥.១៦៤.០៨៤
ប្រាក់រង្វាន់	៣.០៥៩.២៩១	២.៧៧៩.៩៥១	៦.៧៤៩.៦៤៦	៦.៤០៣.៩១៥
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍	១.៥៧១.០០០	១.២៦២.០៧៣	៤.៧១៣.០០០	៤.៤៦៤.៧៥០
បង្គរការទូទាត់ប្រាក់បំណាច់អតីតភាព				
ការងារ	៦៨៥.៨៤៨	-	២.៣៥៥.៨៨៩	-
លាភការរបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣០៦.០០០	១.០០៤.៤០០	៩១៨.០០០
ចំណាយសន្តិសុខសង្គមផ្សេងៗ	១៨០.០០៣	១២៧.៥២២	៥៥៧.១២២	៣៨៧.១៨៦
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	៧៩.០៥០	៦៩.៤៥០	២២២.១៥០	២១២.៥៥០
ចំណាយផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិក	១.០៣៩.៥២៣	១.៤៦០.១១៩	៣.៨១០.៦៦៩	៥.៤៤៩.៨៣២
	២៣.៤៩៩.៦៨៣	២២.៣៦៩.៨៩០	៦៤.២៥៤.៥១៤	៦៣.០០០.៣១៧

១៧. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងរំលស់ទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	៧.៧២៤.៥២៣	៥.៥០៦.៥៨០	២២.៧២៥.៨៧៧	១៦.២២៣.៩២៥
ទ្រព្យសម្បត្តិវិនិយោគ	១.៥៦១.៧៦១	១.៥៥៩.៨៥៨	៤.៦៧៩.៥០៨	៤.៦៣៧.២១១
ទ្រព្យសកម្មអរូបី	២៦៨.៤៩៨	២៦៥.៧១៨	៧៩៩.៩៣៤	៧៩៧.១៥៤
	៩.៥៥៤.៧៨២	៧.៣៣២.១៥៦	២៨.២០៥.៣១៩	២១.៦៥៨.២៩០

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រស្រូវសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១៨. ចំណាយហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០ ពាន់រៀល	៣០ កញ្ញា ២០១៩ ពាន់រៀល	៣០ កញ្ញា ២០២០ ពាន់រៀល	៣០ កញ្ញា ២០១៩ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
<i>ចំណូលហិរញ្ញវត្ថុ ៖</i>				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ				
ធនាគារ (ក)	១.០៤៩.៣១៩	៩១៦.១៤២	៣.១៣៤.៥៥០	២.៤១៣.១៩៩
ចំណូលការប្រាក់ពីការកត់ត្រាអប្បហារ				
ឥណទានផ្តល់ឱ្យបុគ្គលិកក្រលំបំមក				
វិញ	៨៣.៣៩៥	១៦២.០៨៨	៣១១.៨៣៣	៥៣៩.២២៣
	១.១៣២.៧១៤	១.០៧៨.២៣០	៣.៤៤៦.៣៨៣	២.៩៥២.៤២២
<i>ចំណាយហិរញ្ញវត្ថុ ៖</i>				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(២.៨៥៨.៣៧៥)	(៣.០៨២.៦១១)	(៩.៧៨៦.១៤៤)	(៨.១៨៣.៦៨៨)
ខាតសុទ្ធពីការប្តូររូបិយវត្ថុរបស់ប្រាក់កម្ចី				
(គ)	(៨.២៨២.៣៧៧)	(១.២៩៥.៩០២)	(១៤.៧៣៩.៨៣៤)	(១៦.៧៨៦.៤៤៨)
ចំណាយការប្រាក់ពីការប្តូរបន្ថែមភាគ				
លាភធានាត្រូវបង់	-	(៨៨.៣៧៧)	(១៤៧.២៩៣)	(៤០២.៧៨៩)
	(១១.១៤០.៧៥២)	(៤.៤៦៦.៨៩០)	(២៤.៦៧២.២៧១)	(២៥.៣៧២.៩២៥)
ចំណាយហិរញ្ញវត្ថុ - សុទ្ធ	(១០.០០៨.០៣៨)	(៣.៣៨៨.៦៦០)	(២១.២២៦.៨៨៨)	(២២.៤២០.៥០៣)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់ លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើ ហិរញ្ញប្បទានដោយ JICA និង JBIC។
- (គ) ក.ស.ស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់១២)។ ក.ស.ស ក៏មាន ប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ ដែលទទួលបានជាប្រាក់ដុល្លារអាមេរិក។ ដោយសារតែការឡើងចុះនៃតម្លៃ ប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក វាបណ្តាលឱ្យមានការខាត ឬចំណេញជាសារវន្ត លើការប្តូររូបិយប័ណ្ណលើប្រាក់កម្ចី និងប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគាររបស់ក.ស.ស។ អត្រាប្តូររូបិយប័ណ្ណ ដែលត្រូវបានផ្សព្វផ្សាយ ដោយធនាគារជាតិ នៃ កម្ពុជានាដំណាច់ការិយបរិច្ឆេទរាយការណ៍មានដូចខាងក្រោម៖

	៣០ កញ្ញា ២០២០	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩	៣០ កញ្ញា ២០១៩	៣០ មិថុនា ២០១៩
ប្រាក់យើង/ប្រាក់រៀល	៣៨,៩៧៥	៣៨,២១៥	៣៧,៦២០	៣៨,១២០	៣៧,៩៤៥
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.១០០	៤.០៩៣	៤.០៧៥	៤.០៩៥	៤.០៦៦

កំណត់សម្គាល់ផែនការប្រតិបត្តិការសាធារណៈ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

១៩. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តជាស្ថាពរនាការបរិច្ឆេទការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

ក្រោមបទប្បញ្ញត្តិពន្ធ ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ២០%។ យោងតាមអនុក្រឹត្យលេខ ០១ អនក្រ.តត ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ អង្គភាពដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បានទទួលការអនុគ្រោះពន្ធរយៈពេលបីឆ្នាំពីគណៈកម្មការមូលបត្រកម្ពុជា។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានអនុម័តការអនុគ្រោះពន្ធនេះ ត្រូវកាត់ ៥០% ពីពន្ធលើប្រាក់ចំណូល (២០%) ហើយចូលជាធរមាន ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា១០% ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

របាយការណ៍សវនកម្មពន្ធពេញលេញដែលចេញចុងក្រោយ ដោយអគ្គនាយកដ្ឋានពន្ធដារ គឺសម្រាប់ដំណាច់ឆ្នាំ២០១៧ និង២០១៨ ហើយរាល់បំណុលពន្ធទាំងអស់ ត្រូវបានទូទាត់រួចរាល់ក្នុងខែមីនា ឆ្នាំ២០២០។

២០. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ក.ស.ស ចែកនឹងចំនួនភាគហ៊ុនធម្មតាដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទទី៣០		ដំណាច់ការិយបរិច្ឆេទទី៣០	
	កញ្ញា ២០២០	កញ្ញា ២០១៩	កញ្ញា ២០២០	កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញរបស់ភាគហ៊ុន (ពាន់រៀល)	៦.៥៧៤.៥៥៧	២៤.២៨០.៦០២	១៥.៧៣៥.០៧៦	៣៤.០៦៥.២៤១
ចំនួនភាគហ៊ុនធម្មតា	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (រៀល)	៧៦,៦៥	២៨៣,០៨	១៨៣,៤៥	៣៩៧,១៦

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២០. ចំណេញក្នុងមួយភាគហ៊ុន (ត)

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក.ស.ស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

២១. សាច់ប្រាក់បានពីប្រតិបត្តិការ

កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ កញ្ញា ២០១៩ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	២៧.៣៣៥.៩៤៤	៤២.៤៥៥.៧៤០
និយ័តកម្ម៖		
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិនិយោគ និងទ្រព្យសកម្មអរូបី	២៨.២០៥.៣១៩	២១.៦៥៨.២៩០
ចំណេញសុទ្ធពីការលក់ទ្រព្យសកម្មរយៈពេលវែង	-	(៦៩.២៨៤)
ចំណាយហិរញ្ញវត្ថុ - សុទ្ធ	២១.២២៦.៨៨៨	២២.៤២០.៥០៣
ចំណាយកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	៤.៧១៣.០០០	៤.៤៦៤.៧៥០
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	២.៣៥៥.៨៨៩	-
ចំណាយបុគ្គលិកផ្សេងៗ ពាក់ព័ន្ធនឹងឥណទានផ្តល់ឱ្យបុគ្គលិក	៤៩១.៥៩២	៤៩១.៥៩២
បម្រែបម្រួលដើមទុនបង្វិល៖		
សន្និធិ	(២.៤៦៥.៣៦៥)	(២.៨៥៧.៩៤៦)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	៦.៣០០.១៦៣	(២២.១៨៦.៧១៩)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	(៥.១៨៧.២៤១)	៣.៤៣២.០៩៩
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	(២.១៦៨.៦១៧)	(២.២៦១.៨៤១)
កាតព្វកិច្ចប្រាក់បំណាច់អតីតភាពការងារ	(១.៥៨៩.៥០៥)	-
ចំណូលពន្យារ	៤៣.៥៤៤	(៣៣៨)
សាច់ប្រាក់បានពីប្រតិបត្តិការ	៧៩.២៦១.៦១១	៦៧.៥៤៦.៨៤៦

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

**កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២២. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ក.ស.ស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-សាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣០ កញ្ញា ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JICA)	២២៩.០២៤.៦០០	២២៤.៤០៧.២១៣
MoEF – (JBIC)	៣១០.៩៨៣.៩៩៧	៣១៩.២៩៧.០១១
	<u>៥៤០.០០៨.៥៩៧</u>	<u>៥៤៣.៧០៤.២២៤</u>

(ii) ទឹកប្រាក់ត្រូវទារពីក្រសួងសាធារណការ និងដឹកជញ្ជូន

	៣០ កញ្ញា ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន	១០.៧៥៤.៤២៤	១៤.២៨៧.៥៤៧

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទទី៣០	
	៣០ កញ្ញា ២០២០ ពាន់រៀល	៣០ កញ្ញា ២០១៩ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយការប្រាក់លើប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កំណត់សម្គាល់១៨ (ខ))	(៩.៧៨៦.១៤៤)	(៨.១៨៣.៦៨៨)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០**

២២. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ក្រុមប្រឹក្សាភិបាល		
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	១.១៤៦.៣០០	៩១៨.០០០
បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ		
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៦៧៥.៥៥១	១.៧៣២.១៤៤
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	១៧៩.៨២០	១៥៤.៤៣៨

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយកប្រតិបត្តិ ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ ក.ស.ស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានដាក់ឱ្យប្រតិបត្តិក្នុងអង្គភាពទាំងមូល ក្នុងនោះបុគ្គលិកថ្នាក់ គ្រប់គ្រងសំខាន់ៗក៏មានសិទ្ធិទទួលបានគម្រោងអត្ថប្រយោជន៍នេះ ដូចគ្នានឹងបុគ្គលិក ក.ស.ស ដទៃទៀតដែរ។

(ឃ) ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

ក.ស.ស បានផ្តល់ឥណទានឱ្យបុគ្គលិក រួមទាំងគណៈគ្រប់គ្រងសំខាន់ៗ និងក្រុមប្រឹក្សាភិបាលផងដែរ ដើម្បី ទិញភាគហ៊ុនប្រភេទ “គ” របស់ខ្លួន នៅពេលបោះផ្សាយលក់មូលបត្រសាធារណៈលើកដំបូង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៧។ ឥណទាននេះមិនមានការប្រាក់ និងមានរយៈពេលបួនឆ្នាំ។ ឥណទាននេះនឹងត្រូវទូទាត់សងតាមមូលដ្ឋានប្រចាំ ខែ ដោយកាត់កងពីប្រាក់បៀវត្សប្រចាំខែរបស់គណៈគ្រប់គ្រងសំខាន់ៗ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឥណទាន ផ្តល់ឱ្យគណៈគ្រប់គ្រង សំខាន់ៗដែលនៅមិនទាន់ទូទាត់មានទឹកប្រាក់ចំនួន ៧៣២ លានរៀល (៣១ ធ្នូ ២០១៩ ៖ ១.៤៦៣ លានរៀល)។

២៣. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក.ស.ស មានកិច្ចសន្យាទាក់ទងនឹងការបញ្ជារទិញសេវាកម្មសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ ចំនួន ៩០០.៣២៥ លានរៀល (៣១ ធ្នូ ២០១៩ ៖ ៨០០.១៣២ លានរៀល)។



ផ្នែកទី ៤
ការពិភាក្សា និងការវិភាគ
របស់គណៈក្រុមប្រឹក្សា



ក-ទិន្នន័យទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីទំហំប្រមាណ ១២៥ ហិកតា ដែលមានទីតាំងនៅក្នុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះ។ កំណត់ក្នុង **អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩៨ កសស** មានតួនាទីជាប្រតិបត្តិការដៃ ដូចមានលម្អិតនូវអាជីវកម្ម និងសេវាកម្មក្នុងផ្នែកទី១ ចំណុច-ខ ខាងលើនៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នេះ ។

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បរិមាណកុងតឺន័ររបស់ **កសស** មានការថយចុះចំនួន ១៨.៧៣៨ TEUs ស្មើនឹង ១០,២៣% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។ បរិមាណទំនិញឆ្លងកាត់គិតជាតោនក៏មានការថយចុះ ១៣,៣៥% ស្មើនឹង ២២៧.០០៦ តោន ដែលក្នុងនោះទំនិញជាកុងតឺន័រគិតជាតោនថយចុះ ៧,៤៧% ស្មើនឹង ៨៥.២៣៩ តោន ហើយទំនិញជាប្រេងថយចុះ ១០៦.៧៩៨ តោន ស្មើនឹង ២៤,៥៧% និងទំនិញរាយឆ្លងកាត់មានការថយចុះចំនួន ៣៤.៩៦៩ តោន ស្មើនឹង ២៧,៩៤% ។ ចំពោះនាវាឆ្លងកាត់ **កសស** មានការថយចុះចំនួន ៤៩នាវា ប្រមាណជា ១២,០៧% ហើយចំណុះផ្ទុកនាវាថយចុះប្រមាណ ០,០១% ស្មើនឹង ៣០៨ តោន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ **កសស** និងលទ្ធផលប្រតិបត្តិការខាងក្រោមនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាស់ដោយសវនករឯករាជ្យសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ និងត្រីមាសទី៣ ឆ្នាំ២០១៩ ដូចបង្ហាញក្នុងផ្នែកទី៣ នៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នេះ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- **ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services)៖** គឺជាចំណូលដែលបានមកពីសេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំចតផែ ប្រឡាយ ថ្លៃឈ្នួលកណ្តាលកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួលប្រមូលសំរាម ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលានកុងតឺន័រ (Stevedoring Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រចូល ឬចេញពីនាវានៅលើស្ពានផែ ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រ ចូល ឬចេញនៅលើទីលាន ។
- **ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬកុងតឺន័រ (Storage Fees)៖** គឺជាចំណូលដែលបានមកពីការស្តុកទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន ។
- **ចំណូលដឹកជញ្ជូន (Transportation Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូនទំនិញ ឬកុងតឺន័រក្នុងបរិវេណផែ ។
- **ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone)៖** គឺជាចំណូលដែលទទួលបានពីការជួលដីធ្វើរោងចក្រ អគារ ពីតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាបរិយប័ណ្ណជាតិរបស់ខ្លួន ចំណែកប្រតិបត្តិការដែលជាបរិយប័ណ្ណអន្តរជាតិ ផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើអត្រាប្តូរផ្លូវការជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា តាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។

ក-ការវិភាគចំណូល

ក.១. ការវិភាគចំណូល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូល (ពាន់រៀល)	៨០.៣៤៦.៩៣៥	៩១.៥៥៧.១០៥	(១១.២១០.១៧០)	-១២,២៤%

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ចំណូលរបស់ **កសស** មានការថយចុះចំនួន ១១.២១០.១៧០.០០០ រៀល ស្មើនឹង ១២,២៤% ដោយថយចុះពី ៩១.៥៥៧.១០៥.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ដល់ ៨០.៣៤៦.៩៣៥.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០។ ការថយចុះនៃចំណូលនេះបានមកពី ការថយនៃចំណូលសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលាន (Stevedoring Charges) ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges) និង ចំណូលស្តុកឃ្លាំង និងទីលានជាដើម។

ក.២. ការវិភាគចំណូលតាមផ្នែក
តារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកទៅនឹងប្រាក់ចំណូលសរុបសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ និងត្រីមាសទី៣ ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រីមាសទី៣ ឆ្នាំ២០២០		សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់ ត្រីមាសទី៣ ឆ្នាំ២០១៩	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៣៨.៥៣៤.៦៧៣	៤៧,៩៦%	៤៣.៤១៥.០២៩	៤៧,៤២%
ចំណូលលើកដាក់លើទីលាន (LOLO)	២១.០៩២.៩០៤	២៦,២៥%	២៣.៨៣៩.៥០៣	២៦,០៤%
ចំណូលពីសេវាកម្មនាវាចរ	១៧.២៦៩.៧៣៦	២១,៤៩%	១៦.៦១៦.០៣៨	១៨,១៥%
ចំណូលស្តុក ឃ្លាំង និងទីលាន	២.៤៧៨.៩៧២	៣,០៩%	៦.៦៩៩.២៤០	៧,៣២%
ចំណូលដឹកជញ្ជូន	១៧.៧៥៩	០,០២%	៤.០០១	០,០០%
ចំណូលនាវាទេសចរណ៍	០	០,០០%	៣៦.០៤៤	០,០៤%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៥៥៨.២៣៤	០,៦៩%	៦១០.០៧៧	០,៦៧%
ចំណូលជួលទីតាំង	៣១៧.៣៤៣	០,៣៩%	២៥៦.១៦៥	០,២៨%
ចំណូលផ្សេងៗទៀត	៧៧.៣១៤	០,១០%	៨១.០០៩	០,០៩%
ចំណូលសរុប	៨០.៣៤៦.៩៣៥	១០០.០០%	៩១.៥៥៧.១០៥	១០០,០០%

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ក៏ដូចជាត្រីមាសទី៣ ឆ្នាំ២០១៩ មានចំណូលសំខាន់ ៤ ប្រភេទដែលមានចំនួនប្រមាណ ៩៩% នៃចំណូលអាជីវកម្ម និងសេវាកម្ម សរុបរបស់ កសស។ ចំណូលទាំងនោះរួមមាន៖ ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring) ចំណូលលើកដាក់លើទីលាន (LOLO) ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) និងចំណូលស្តុកឃ្លាំង និងទីលាន ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៣៨.៥៣៤.៦៧៣	៤៣.៤១៥.០២៩	(៤.៨៨០.៣៥៦)	-១១,២៤%
ចំណូលលើកដាក់លើទីលាន (LOLO)	២១.០៩២.៩០៤	២៣.៨៣៩.៥០៣	(២.៧៤៦.៥៩៩)	-១១,៥២%
ចំណូលពីសេវាកម្មនាវាចរ	១៧.២៦៩.៧៣៦	១៦.៦១៦.០៣៨	៦៥៣.៦៩៨	៣,៩៣%
ចំណូលស្តុក ឃ្លាំង និងទីលាន	២.៤៧៨.៩៧២	៦.៦៩៩.២៤០	(៤.២២០.២៦៨)	-៦៣,០០%

ចំណូលពីការលើកដាក់ពីនាវាទៅទីលានកុងតឺន័រ (Steverdoring) មានការថយចុះ ៤.៨៨០.៣៥៦.០០០ រៀល ស្មើនឹង ១១,២៤% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៩ និងចំណូលពីការលើកដាក់នៅលើទីលាន (LOLO) មានការថយចុះប្រមាណ ១១,៥២% ស្មើនឹង ២.៧៤៦.៥៩៩.០០០ រៀល បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការថយចុះលើចំណូលលើកដាក់ពីនាវា ទៅទីលាន និងចំណូលលើកដាក់លើទីលានគឺបណ្តាលមកពីការថយចុះនៃទំនិញកុងតឺន័រឆ្លងកាត់ **កសស** មានចំនួន ១៨.៧៣៨ TEUs ស្មើនឹង ១០,២៣% ជាពិសេសលើកុងតឺន័រនាំចូលមានទំនិញ មានការថយចុះ ១២,៩៤% ស្មើនឹង ១០.៧៧៤ TEUs និងនាំចេញគ្មានទំនិញ ថយចុះ ៣២,៥១% ស្មើនឹង ១៣.៣០១ TEUs សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ នេះ ។

ចំពោះចំណូលសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺអាស្រ័យលើចំនួន និង ចំណុះផ្ទុកនាវាដែលឆ្លងកាត់ **កសស** ហើយសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ នេះ នាវាសរុបដែលឆ្លងកាត់ **កសស** មានការថយចុះ ៤៩ នាវា ស្មើនឹង ១២,០៧% ហើយចំណុះផ្ទុកនាវាសរុបមានការថយចុះ ០,០១% ស្មើនឹង ៣០៨ តោន ប៉ុន្តែចំណូលពីសេវាកម្មនាវាចរមានការកើនឡើងពី ១៦.៦១៦.០៣៨.០០០ រៀល សម្រាប់ ត្រីមាសទី៣ ឆ្នាំ២០១៩ ដល់ ១៧.២៦៩.៧៣៦.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ពោលគឺកើន ឡើងប្រមាណ ៣,៩៣% ស្មើនឹង ៦៥៣.៦៩៨.០០០ រៀល។ ដោយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នេះ នាវា ដឹកកុងតឺន័រមានការកើនឡើង ១០,៧៦% ស្មើនឹង ១៧នាវា ហើយចំណុះផ្ទុកនាវាដឹកកុងតឺន័រកើន ១៩,៨៥% ស្មើនឹង ៤៥៧.៥៦៤ តោន។

ចំណូលពីសេវាកម្មស្តុកឃ្លាំង និងទីលានមានការថយចុះចំនួន ៤.២២០.២៦៨.០០០ រៀល ស្មើនឹង ៦៣,០០% បើប្រៀបធៀបចំណូលត្រីមាសទី៣ ឆ្នាំ២០២០ មាន ២.៤៧៨.៩៧២.០០០ រៀល នឹងត្រីមាសទី៣ ឆ្នាំ២០១៩ មានចំណូល ៦.៦៩៩.២៤០.០០០ រៀល ។

ខ-ការវិភាគគំលាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមយថា ប្រភេទ ដូចនេះពុំមានការបង្ហាញឱ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឱ្យ យើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបានដោយទទួលបានពីចំណូលសរុប ដកនឹងចំណាយ ប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកមកពិភាក្សា និងវិភាគនៅផ្នែកខាងក្រោមគឺ ចំណុច គ-ការវិភាគចំណេញ មុនបង់ពន្ធ ។

គ- ការវិភាគចំណេញមុនបង់ពន្ធ

ចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិ និងចំណូល ឬចំណាយការប្រាក់សុទ្ធ។ ក្នុងការវិភាគនៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយសម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យ សកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ (ឬខាត) ផ្សេងៗ សុទ្ធ ដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលសរុប	៨០.៣៤៦.៩៣៥	៩១.៥៥៧.១០៥	(១១.២១០.១៧០)	-១២,២៤%
ចំណាយសម្ភារៈផ្គត់ផ្គង់	(១៩.០៩៦.៩៧១)	(២៣.៨៤១.១១៦)	(៤.៧៤៤.១៤៥)	-១៩,៩០%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធ	(២៣.៤៩៩.៦៨៣)	(២២.៣៦៩.៨៩០)	១.១២៩.៧៩៣	៥,០៥%
ចំណាយរំលស់(ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(៩.៥៥៤.៧៨២)	(៧.៣៣២.១៥៦)	២.២២២.៦២៦	៣០,៣១%
ចំណាយជួសជុល និងថែទាំ	(១.៩០៩.៤៨២)	(១.២១៣.០២៩)	៦៩៦.៤៥៣	៥៧,៤១%
ចំណាយផ្សេងៗ	(៤.៨៥៨.០៩៨)	(៥.១៧៩.០៧៤)	(៣២០.៩៧៦)	-៦,២០%
ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ	(៣០២.២៩៧)	(៦០៥.៥៨៣)	(៣០៣.២៨៦)	-៥០,០៨%
ចំណាយ/(ចំណូល)ហិរញ្ញវត្ថុ-សុទ្ធ	(១០.០០៨.០៣៨)	(៣.៣៨៨.៦៦០)	៦.៦១៩.៣៧៨	១៩៥,៣៤%
ចំណេញមុនបង់ពន្ធ	១១.១១៧.៥៨៤	២៧.៦២៧.៥៩៧	(១៦.៥១០.០១៣)	-៥៩,៧៦%

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ កសស មានចំណាយសម្ភារៈផ្គត់ផ្គង់សរុប ១៩.០៩៦.៩៧១.០០០ រៀល ដែលមានការថយចុះ ចំនួន ៤.៧៤៤.១៤៥.០០០ រៀល ស្មើនឹង ១៩,៩០% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៩ ដែលមានចំណាយ ២៣.៨៤១.១១៦.០០០ រៀល។ កត្តាចម្បងដែលបណ្តាលឱ្យមានការថយចុះនេះ គឺ ដោយសារចំណាយសម្ភារៈប្រេងឥន្ធនៈថយចុះ ៣១,៧៥% ស្មើនឹង ៣.៦២៥.៩៤១.០០០ រៀល ដោយតម្លៃជា មធ្យមរបស់ប្រេងឥន្ធនៈមានការថយចុះពី ០.៦៨ ដុល្លារ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មក ០.៤៦ ដុល្លារ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០។ សម្រាប់ចំណាយលើគ្រឿងបន្លាស់មានការថយចុះ ៤,០៥% ស្មើនឹង ៣១៨.៥៦០.០០០ រៀល និងចំណាយសម្ភារៈឃ្លាំងមានការថយចុះ ៣៦,៤២% ស្មើនឹង ៩១០.០២៩.០០០ រៀល បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើទិន្នផល (ចំណូលពីការលើកដាក់) ពោលគឺនៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយបៀវត្សនឹងកើនឡើង ផ្ទុយទៅវិញបើចំណូលពីការ លើកដាក់មានការថយចុះ ចំណាយលើប្រាក់បៀវត្សនឹងត្រូវថយចុះដូចគ្នា ហើយយើងសង្កេតឃើញថាចំណូល លើកដាក់ពីនាវាទៅទីលាន (Stevedoring) និងចំណូលលើកដាក់លើទីលាន (LOLO) មានការថយសម្រាប់ ត្រីមាសទី៣ ឆ្នាំ២០២០នេះ។ ប៉ុន្តែចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ មានការកើនឡើង បន្តិចប្រមាណ ៥,០៥% ស្មើនឹង ១.១២៩.៧៩៣.០០០ រៀល បើធៀបនឹងចំណាយសម្រាប់ត្រីមាសទី៣ ឆ្នាំ ២០២០ ដែលមានចំនួន ២៣.៤៩៩.៦៨៣.០០០ រៀល និងត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានចំណាយ ២២.៣៦៩.៨៩០.០០០ រៀល។ កត្តាសំខាន់ដែលធ្វើអោយមានកំណើននេះ គឺបណ្តាលមកពីប្រាក់រង្វាន់មាន ការកើនឡើង ១០,០៥% ស្មើនឹង ២៧៩.៣៤០.០០០ រៀល ហើយការចំណាយលើអត្ថប្រយោជន៍សោធន និវត្តន៍មានការកើនឡើងចំនួន ៣០៨.៩២៧.០០០រៀល ស្មើនឹង ២៤,៤៨% និងការបង្កើនការទូទាត់ប្រាក់ បំណាច់អតីតភាពការងារ (Accrued Seniority payment) មានចំនួន ៦៨៥.៨៤៨.០០០ រៀល ក្នុងត្រីមាស ទី៣ ឆ្នាំ២០២០នេះ ។

ចំណាយរំលស់រួមមាន រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបីនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ មានចំនួន ៩.៥៥៤.៧៨២.០០០ រៀល មានកំណើន ២.២២២.៦២៦.០០០ រៀល ស្មើនឹង ៣០,៣១% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានចំនួន ៧.៣៣២.១៥៦.០០០ រៀល។ កត្តាដែលធ្វើឱ្យមានការ កើនឡើងនេះគឺដោយសារចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារមានកំណើន ២.២១៧.៩៤៣.០០០ រៀល ស្មើនឹង ៤០,២៨% ។

ចំណែកចំណាយជួសជុល និងថែទាំការកើនឡើង ៦៩៦.៤៥៣.០០០ រៀល ស្មើនឹង ៥៧,៤១% ដោយ មានចំណាយសរុបស្មើនឹង ១.៩០៩.៤៨២.០០០ រៀល សម្រាប់ ត្រីមាសទី៣ ឆ្នាំ២០២០ និង ១.២១៣.០២៩.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ។

ចំពោះចំណាយផ្សេងៗសរុប ក៏មានការថយចុះប្រមាណ ៦,២០% ស្មើនឹង ៣២០.៩៧៦.០០០ រៀល គឺ ថយពី ៥.១៧៩.០៧៤.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មក ៤.៨៥៨.០៩៨.០០០ រៀល សម្រាប់ ត្រីមាសទី៣ ឆ្នាំ២០២០ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ (Realized Foreign Exchange Gain-Loss) គឺសំដៅលើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច ដែលសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ មានការខាត

ចំនួន ៣០២.២៩៧.០០០ រៀល បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ មានការខាតចំនួន ៦០៥.៥៨៣.០០០ រៀល ធ្វើឱ្យការខាតមានការថយចុះប្រមាណ ៥០,០៨% ស្មើនឹង ៣០៣.២៨៦.០០០ រៀល ។

ចំណែក (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ (Unrealized Foreign Exchange Gain-Loss) គឺសំដៅ លើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច ដោយត្រីមាសទី៣ ឆ្នាំ២០២០ មាន (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធចំនួន ១០.០០៨.០៣៨.០០០ រៀល ដែលមានការកើនឡើងប្រមាណ ១៩៥,៣៤% ស្មើនឹង ៦.៦១៩.៣៧៨.០០០ រៀល បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានចំនួន ៣.៣៨៨.៦៦០.០០០ រៀល។ កត្តាសំខាន់ដែលបណ្តាលឱ្យមានបំរែបំរួលលើ (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធគឺដោយសារការកើនឡើងនៃការខាតពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន) ដោយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន ៨.២៨២.៣៧៧.០០០ រៀល បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ មាន ១.២៩៥.៩០២.០០០ រៀល កើនឡើងប្រមាណ ៥៣៩,១២%។

ជាសរុប ចំណេញមុនបង់ពន្ធសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ របស់ កសស មានចំនួន ១១.១១៧.៥៨៤.០០០ រៀល ថយចុះចំនួន ១៦.៥១០.០១៣.០០០ រៀល ប្រមាណជា ៥៩,៧៦% បើធៀបនឹង ត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានចំណេញមុនបង់ពន្ធចំនួន ២៧.៦២៧.៥៩៧.០០០ រៀល ។

យ- ការវិភាគចំណេញក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ **កសស** មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ។ ចាប់ពីឆ្នាំ២០២០នេះតទៅ **កសស** នឹងបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% វិញ ក្រោយពីទទួល បានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំកន្លងមក (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណេញមុនបង់ពន្ធ (ក)	១១.១១៧.៥៨៤	២៧.៦២៧.៥៩៧	(១៦.៥១០.០១៣)	-៥៩,៧៦%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៤.៥៤៣.០២៧)	(៣.៣៤៦.៩៩៥)	១.១៩៦.០៣២	៣៥,៧៣%
ចំណេញក្នុងការិយបរិច្ឆេទ	៦.៥៧៤.៥៥៧	២៤.២៨០.៦០២	(១៧.៧០៦.០៤៥)	-៧២,៩២%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍ សោធននិវត្តន៍ឡើងវិញ				
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	៦.៥៧៤.៥៥៧	២៤.២៨០.៦០២	(១៧.៧០៦.០៤៥)	-៧២,៩២%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	៤០,៨៦%	១២,១១%		

កសស មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៦.៥៧៤.៥៥៧.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានការថយចុះចំនួន ១៧.៧០៦.០៤៥.០០០ រៀល ស្មើនឹង ៧២,៩២% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានចំណេញក្នុងការិយបរិច្ឆេទចំនួន ២៤.២៨០.៦០២.០០០ រៀល។ កត្តាដែលធ្វើឱ្យចំណេញក្នុងការិយបរិច្ឆេទមានការថយចុះនេះ គឺបណ្តាលមកពីចំណូលមានការថយចុះ និងការខាតពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន) មានការកើនឡើង ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញមានការកើនឡើងពី ១២,១១% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ដល់ ៤០,៨៦% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ដោយសារមានការថយចុះនៃចំណេញមុនបង់ពន្ធ និងការកើនឡើងនៃចំណាយពន្ធលើប្រាក់ចំណេញ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ នេះ ។

ង-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ **កសស** ដូចជា៖

- កត្តានានាដែលធ្វើឱ្យមានកំរិតលើការធ្វើពាណិជ្ជកម្មអន្តរជាតិ

ដោយសារប្រភពចំណូលចម្បងរបស់ **កសស** បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ដែលជាការធ្វើពាណិជ្ជកម្មអន្តរជាតិ ដូចនេះកត្តានានាដែលមានផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងមានឥទ្ធិពលលើអាជីវកម្មរបស់ **កសស** ដែលកត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងសាកលលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ចសហប្រតិបត្តិការនាវាចរតាមសមុទ្រ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកនឹងថយចុះក្នុងអត្រាប្រមាណ -៤,៩% សម្រាប់ឆ្នាំ២០២០ ដោយទទួលរងប៉ះពាល់ពីជម្ងឺរាតត្បាតសកល Covid-19 ចំណែកសេដ្ឋកិច្ចកម្ពុជានឹងថយចុះក្នុងប្រមាណ -៤,០% យោងតាម ASIAN DEVELOPMENT BANK(ADB) នេះបង្ហាញថាផលប៉ះពាល់របស់ជម្ងឺ Covid-19 នេះនឹងមានផលអវិជ្ជមានចំពោះអាជីវកម្មកំពង់ផែ។

- សមត្ថភាព និងប្រសិទ្ធភាពបំពេញការងាររបស់ កសស

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ **កសស** មានសមត្ថភាពលើកដាក់កុងតឺន័ររហូតដល់ ៦៥០.០០០ TEUs បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់រថចល័តលើគែមផែចំនួន ០២ គ្រឿង បន្ថែមទៀតកាលពីឆ្នាំ២០១៧។ កត្តានេះធ្វើឱ្យសមត្ថភាព និងប្រសិទ្ធភាពការងារមានការកើនឡើងក្នុងការបំពេញសេវាកម្មរបស់ខ្លួន ស្របទៅនឹងកំណើនទំនិញឆ្លងកាត់របស់ **កសស** ។

- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ នេះ បណ្តាញដឹកជញ្ជូនក្នុងស្រុក ពិសេសផ្លូវជាតិលេខ៤ ដែលតភ្ជាប់ពី **កសស** ទៅរាជធានីភ្នំពេញ ពុំមានបង្កជាឧបសគ្គដល់ការដឹកជញ្ជូនទំនិញឡើយ។ រីឯការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្នក្រុមហ៊ុន Royal Railway ឆ្លងកាត់ **កសស** មានចំនួន ៧ជើង ក្នុងមួយសប្តាហ៍ក្នុងការនាំទំនិញចេញចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះក៏ប្រព្រឹត្តទៅដោយរលូនតាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។

- កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់

កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់ ពិសេសគឺការតភ្ជាប់ជាមួយកំពង់ផែមេក្នុងតំបន់មានសារៈសំខាន់ក្នុងការសំរួលចរាចរណ៍ទំនិញរវាង **កសស** និងទីផ្សារអន្តរជាតិសំខាន់ៗ ដោយមានឥទ្ធិពលលើចំណាយ និងរយៈពេលដឹកជញ្ជូន ដែលជាលទ្ធផលធ្វើឱ្យមានផលប៉ះពាល់លើភាពប្រកួតប្រជែងរបស់ឧស្សាហកម្មនានា។ ក្នុងករណីនេះ **កសស** បានខិតខំរក្សាទំនាក់ទំនងល្អជាមួយបណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ដើម្បីធានាឱ្យប្រតិបត្តិការមានភាពរលូន។

- រំលស់

ដោយអាជីវកម្មរបស់ **កសស** មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយលើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតនាវា គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ **កសស**។ ដូចនេះ **កសស** ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់ឱ្យបានសមស្រប និងធ្វើការកែតម្រូវ

តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោលនយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ។

ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១-ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ **កសស** មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិមានបម្រែបម្រួល នឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើងស្របនឹងនេះផលចំណូលរបស់ **កសស** ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផលអវិជ្ជមានទៅលើផលចំណូល **កសស** ផងដែរ។ យោងតាម ASIAN DEVELOPMENT BANK(ADB) សេដ្ឋកិច្ចកម្ពុជាមានការថយចុះដែលមានអត្រាអតិបរមា -៤,០% ចំណែកសេដ្ឋកិច្ចពិភពលោកថយចុះក្នុងអត្រាអតិបរមា -៤,៩% (IMF) សម្រាប់ឆ្នាំ២០២០នេះ ហេតុដូច្នេះនឹងមានផលប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារ ទន្ទឹមនឹងនេះក៏មានផលប៉ះពាល់ដល់អាជីវកម្មរបស់ **កសស** ផងដែរ។ ។

២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ។ **កសស** នៅតែរក្សាតម្លៃសេវារបស់ខ្លួនដែល បើទោះជាតម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះ ក៏ដោយ ។ ហេតុដូច្នេះ **កសស** បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣-ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ **កសស** មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ **កសស** ត្រូវបង់ពន្ធអាករទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២០ នេះតទៅ **កសស** ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ **កសស** បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ **កសស** មានចំណូលលើកដាក់ និងចំណូលពីសេវាកម្មដែលរួមចំណែកប្រមាណ ៩៦% នៃចំណូលសរុបសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ហើយកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃនាវា និងទំនិញឆ្លងកាត់កំពង់ផែ ជាពិសេសទំនិញកុងតឺន័រដែលជាប្រភពចំណូលដ៏សំខាន់របស់ **កសស**។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យ

ឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ កសស ផងដែរ ។

ប-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យ កសស សងប្រាក់ដើម និងការប្រាក់ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល។ ដូចនេះ បំរែបំរួលអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបនឹងប្រាក់យ៉េនជប៉ុន នឹងមានផលប៉ះពាល់ដល់កម្រិតប្រាក់ចំណេញរបស់ កសស ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ កសស បានទទួលប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាកម្ចីបន្តពី JICA និង JBIC ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០% ។ ហេតុដូច្នេះ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ មិនមានផលប៉ះពាល់ពីប្រែប្រួលអត្រាការប្រាក់នេះទេ ។

៣-ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួលតម្លៃប្រេងឥន្ធនៈនឹងមានផលប៉ះពាល់ដល់ផលចំណេញរបស់ កសស ដោយប្រតិបត្តិការកំពង់ផែពីងផ្អែកយ៉ាងខ្លាំងទៅលើគ្រឿងចក្រដែលប្រើប្រាស់ប្រេងឥន្ធនៈ។ ហេតុដូច្នេះ កសស បានពង្រឹងប្រសិទ្ធភាពលើកដាក់ និងការគ្រប់គ្រងទីលានកុងតឺន័រ ដើម្បីកាត់បន្ថយការរឹបការបំលាស់ទីកុងតឺន័រដែលមិនចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់សេវាកម្មរបស់ខ្លួន ។

១-ផលប៉ះពាល់នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

ប- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់ រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ **កសស** ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ និងផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ **កសស** ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលមានគំរោងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡូជីស្ទិក និងផលិតកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដែពង្រីកផ្លូវជាតិលេខ៤ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធប្រឡាយយន្តហោះអន្តរជាតិខេត្តព្រះសីហនុផងដែរ ។



- វិស័យឧស្សាហកម្មរ៉ែ ថាមពល ការរុករកប្រេងក្នុងផែនសមុទ្រកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ហើយ **កសស** បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវិស័យទាំងនោះ
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក
- គោលនយោបាយនាំចេញអង្ករចេញទៅទីផ្សារក្រៅប្រទេស កំពុងផ្តល់ផលវិជ្ជមានដល់ **កសស**
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការ ទីផ្សារប្តូរប្រាក់សេរីតែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនចូលទីផ្សារមូលបត្រកាន់តែច្រើនដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។



ផ្នែកទី ៥
ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការពារវិនិយោគិន



សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ នេះ កសស មានព័ត៌មានចាំបាច់សម្រាប់ការពារវិនិយោគិនដូចខាងក្រោម ៖

ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក ៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៩ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេចបាន និងស្នើអោយបន្តអនុវត្តទៅតាមស្មារតីសម័យប្រជុំក្រុមប្រឹក្សាភិបាលកន្លងមក ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍របស់ គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការ តែងតាំងនិងលាភការ ដែលបានលើកឡើង ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផល ការងារអាជីវកម្ម កសស ឆមាសទី១ ឆ្នាំ២០២០ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC (Financial performance review) និងស្នើសុំអោយ កសស បន្តសិក្សាទៅលើ Cost Structure ដើម្បីកាត់បន្ថយចំណាយមិនចាំបាច់សំដៅបង្កើនប្រាក់ចំណេញ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើគោលការណ៍រៀបចំប្លង់កម្មសិទ្ធិដីធ្លី របស់ កសស ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពអោយ កសស ធ្វើការចរចាជាមួយ ទីប្រឹក្សាគម្រោងប្លង់ JICA (JICA Consultant Team) ដើម្បីស្វែងរក Optimum Solution for Access Road to New Container Terminal (Phase 1) of Sihanoukville Port ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើសេចក្តីផ្សេងៗរួមមាន៖
 - គំនូសរចនាសម្ព័ន្ធ និងអង្គការលេខ របស់ កសស
 - សមាសភាព គណៈកម្មាធិការទាំងបី នៃក្រុមប្រឹក្សាភិបាល កសស ។
 - ការកំណត់កាលបរិច្ឆេទប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី១០ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

បានអាន និងឯកភាព



ហត្ថលេខា

លូ គីមយន់

ប្រធានអគ្គនាយក



កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port



អាសយដ្ឋាន

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ 034 933 416 ✉ pasinfo@pas.gov.kh
☎ 034 933 511 🌐 pas.gov.kh
☎ 034 933 693 📠 sihanoukville.autonomousport